

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លេខ **១២០** ប្រក.កសក

ប្រកាស
ស្តីពី

នីតិវិធីនៃការគ្រប់គ្រងថ្នាំកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/ ១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៥ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម
- បានឃើញអនុក្រឹត្យលេខ ១៧អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ ស្តីពីការត្រួតពិនិត្យកូតតាមអនាម័យ
- បានឃើញអនុក្រឹត្យលេខ ១០៥អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥ ស្តីពីការបន្ថែមមុខងារ ភារកិច្ចឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការបង្កើតនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានផែនការនិងស្ថិតិ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្មចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៨៨អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការកែសម្រួលអង្គនាយកដ្ឋាននៃក្រសួងទៅជាអគ្គលេខាធិការដ្ឋាន ការដំឡើងរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផលមានថ្នាក់ស្មើអង្គនាយកដ្ឋាន ការដំឡើងនាយកដ្ឋានក្សេត្រសាស្ត្រនិងកែលំអដីកសិកម្មឱ្យទៅជាអង្គនាយកដ្ឋានកសិកម្ម និងការកែសម្រួលអង្គនាយកដ្ឋានចម្ការកៅស៊ូទៅជាអង្គនាយកដ្ឋានកៅស៊ូស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញប្រកាសលេខ ៤៥៦ប្រក.កសក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ស្តីពីនីតិវិធីនិងការតម្រូវបមណីយសម្រាប់ការចុះបញ្ជីថ្នាំកសិកម្ម
- យោងតាមការចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

ប្រការ ១.-

ប្រកាសនេះមានគោលបំណងកំណត់នីតិវិធីសម្រាប់ការគ្រប់គ្រងថ្នាំកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្មគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ២.-

ប្រកាសនេះមានគោលដៅធានាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព នូវថ្នាំកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម ដែលមានប្រភពចេញពីប្រតិបត្តិការនៃការនាំចូលនាំចេញ ការលាយផ្សំ ការវេចខ្ចប់ជាថ្មី ការធ្វើសន្និធិ ការផ្គត់ផ្គង់ចែកចាយ ការលក់ដុលកំរាយ និងការធ្វើសេវាកម្មកម្ចាត់សមាសភាពចង្រៃ ព្រមទាំងការអនុវត្តលក្ខខណ្ឌនៃការតម្រូវបមណីយសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីការពារនូវផលប្រយោជន៍របស់អ្នកប្រើប្រាស់ចុងក្រោយ ឬកសិករនៅក្នុងផលិតកម្មកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៣.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះថ្នាំកសិកម្មគ្រប់ប្រភេទ សារធាតុសកម្ម សមាសធាតុលាយផ្សំថ្នាំកសិកម្ម និងគ្រប់ប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងសកម្មភាពក្រៅគោលបំណងពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្មគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី២
ការនាំចូលនាំចេញថ្នាំកសិកម្ម

ប្រការ ៤.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើប្រតិបត្តិការនាំចូលនាំចេញថ្នាំកសិកម្មគ្រប់ប្រភេទក្នុងគោលបំណងធ្វើពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្មនៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ ព្រមទាំងត្រូវភ្ជាប់ឯកសារដូចបានកំណត់នៅក្នុងតំរូវពាក្យស្នើសុំ។

ប្រការ ៥.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំនាំចូលថ្នាំកសិកម្មក្រៅគោលបំណងពាណិជ្ជកម្ម សម្រាប់ការប្រើប្រាស់ជាក់លាក់ សម្រាប់តម្រូវការសាធារណៈឬឯកជន ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំ

ចូលនៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ តាមការកំណត់នៅក្នុងគំរូពាក្យស្នើសុំនាំចូលថ្នាំកសិកម្មក្រៅគោលបំណងពាណិជ្ជកម្ម។

ថ្នាំកសិកម្មដែលស្នើសុំនាំចូលសម្រាប់ការប្រើប្រាស់ក្រៅគោលបំណងពាណិជ្ជកម្ម ត្រូវធ្វើការចុះបញ្ជីដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម។

ប្រការ ៦.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតនាំចូលថ្នាំកសិកម្មក្រៅគោលបំណងពាណិជ្ជកម្ម ត្រូវបំពេញតាមលក្ខណវិនិច្ឆ័យដូចខាងក្រោម៖

- ឯកសារយថាភូតបញ្ជាក់អត្តសញ្ញាណនៃអ្នកស្នើសុំ មានភាពសមស្របតាមគោលបំណងប្រើប្រាស់ និងធានាភាពស្របច្បាប់
- បញ្ជាក់អំពីគោលបំណងប្រើប្រាស់ និងអំណះអំណាងហេតុផលនៃការប្រើប្រាស់ប្រភេទថ្នាំកសិកម្មដែលស្នើសុំ
- បញ្ជាក់បរិមាណថ្នាំកសិកម្មដែលត្រូវស្នើសុំនាំចូល ស្របតាមគោលបំណងប្រើប្រាស់
- បញ្ជាក់អត្តសញ្ញាណថ្នាំកសិកម្មដែលស្នើសុំ លេខកូដសម្គាល់សារធាតុគីមី និងភ្ជាប់ឯកសារព្រឹត្តិបត្រព័ត៌មានសុវត្ថិភាពជាភាសាខ្មែរ ឬឯកសារយថាប្រភេទបច្ចេកទេសប្រភពដើមនៃថ្នាំកសិកម្មនោះជាចាំបាច់។

ប្រការ ៧.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតនាំចូលថ្នាំកសិកម្ម ដើម្បីធ្វើវិភាគបរិមាណយធានា និងធ្វើការសាកល្បងជីវប្រសិទ្ធភាពលើទីវាលពិសោធន៍ ក្នុងគោលបំណងធ្វើការចុះបញ្ជីប្រភេទថ្នាំកសិកម្មនោះ ត្រូវស្នើសុំលិខិតអនុញ្ញាតនាំចូលសំណាកថ្នាំកសិកម្មជាមុន នៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់តាមការកំណត់នៅក្នុងគំរូពាក្យស្នើសុំនាំចូលថ្នាំកសិកម្មក្រៅគោលបំណងពាណិជ្ជកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចផ្តល់លិខិតអនុញ្ញាតនាំចូលសំណាកថ្នាំកសិកម្មនូវបរិមាណសមស្រប សម្រាប់តែធ្វើវិភាគបរិមាណយធានានិងធ្វើការសាកល្បងជីវប្រសិទ្ធភាពលើទីវាលពិសោធន៍ ដើម្បីបង្កើតទិន្នន័យជីវប្រសិទ្ធភាពតាមសំណើសុំការចុះបញ្ជី និងដោយផ្អែកតាមពិធីសារបច្ចេកទេសសាកល្បងជីវប្រសិទ្ធភាពនៃថ្នាំកសិកម្ម។

ប្រការ ៨.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្ម ត្រូវបង់កម្រៃសេវាកម្មជាមុនចូលថវិកាជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម។

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្ម អាចទទួលបានលទ្ធផលនៃការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើពាក្យស្នើសុំរបស់ខ្លួន ក្នុងរយៈពេលមិនលើសពី៣០(សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទទទួលពាក្យស្នើសុំនៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្មមានសុពលភាពរយៈពេល១(មួយ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញលិខិតអនុញ្ញាត លើកលែងតែមានការព្យួរប្រការដកហូតដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនកាលបរិច្ឆេទផុតសុពលភាព។

ប្រការ ៩.-

ប្រតិបត្តិករនាំចូលថ្នាំកសិកម្ម ត្រូវធ្វើប្រតិវិធីជាមុនក្នុងរយៈពេល១៥(ដប់ប្រាំ) ថ្ងៃមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការនាំចូលមកដល់នៅក្នុងឃ្លាំងអចិន្ត្រៃយ៍របស់ប្រតិបត្តិករ ដើម្បីក្រសួងចាត់មន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្មមានសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យដើមគ្រា។

ការធ្វើប្រតិវិធីលើថ្នាំកសិកម្មនាំចេញ ត្រូវអនុវត្តនៅពេលប្រតិបត្តិករដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចេញថ្នាំកសិកម្ម។ រយៈពេលនៃការត្រួតពិនិត្យដើមគ្រាសម្រាប់ថ្នាំកសិកម្មនាំចេញ មិនត្រូវបានរាប់បញ្ចូលក្នុងដំណើរការពិនិត្យសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការស្នើសុំនាំចេញថ្នាំកសិកម្មនោះឡើយ។

ថ្នាំកសិកម្មដែលធ្វើប្រតិវិធីនៅពេលធ្វើការនាំចូលឬធ្វើការនាំចេញ ត្រូវដកយកសំណាកដើម្បីធ្វើវិភាគបរិមាណធានា និងធ្វើការត្រួតពិនិត្យលើការអនុវត្តការតម្រូវបរិមាណធានា នៅមុនពេលផ្តល់សុពលភាពផ្គត់ផ្គង់ចែកចាយ ឬនៅមុនពេលធ្វើការនាំចេញ។

ប្រការ ១០.-

គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្ម ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី១នៃប្រកាសនេះ។

**ជំពូកទី៣
ការលាយផ្សំ ការចេញដំណើរ និងការធ្វើសន្តិវិធីថ្នាំកសិកម្ម**

ប្រការ ១១.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើប្រតិបត្តិការលាយផ្សំឬចេញដំណើរថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬចេញដំណើរថ្នាំកសិកម្ម នៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ព្រមទាំងត្រូវភ្ជាប់ឯកសារដូចបានកំណត់នៅក្នុងគំរូពាក្យស្នើសុំ។

ដំណើរការលាយផ្សំឬដំណើរការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម ត្រូវបានត្រួតពិនិត្យនិងវាយតម្លៃជាមុនដោយមន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្តល់លិខិតអនុញ្ញាត។ របាយការណ៍នៃដំណើរការលាយផ្សំឬវេចខ្ចប់ជាថ្មីនិងរូបមន្តលាយផ្សំថ្នាំកសិកម្ម ត្រូវមានភ្ជាប់ជាចាំបាច់ជាមួយសំណុំឯកសារនៃពាក្យស្នើសុំរបស់ប្រតិបត្តិករ។

ប្រការ ១២.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម ត្រូវបង់កម្រៃសេវាកម្មជាមុនចូលថវិកាជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម អាចទទួលបានលទ្ធផលនៃការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើពាក្យស្នើសុំរបស់ខ្លួន ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំនៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមិនរួមបញ្ចូលរយៈពេលនៃការត្រួតពិនិត្យនិងវាយតម្លៃលើដំណើរការលាយផ្សំឬវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្មនោះឡើយ។

ប្រការ ១៣.-

លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម មានសុពលភាពរយៈពេល៣(បី)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញលិខិតអនុញ្ញាត លើកលែងតែមានការព្យួរឬការដកហូតដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនកាលបរិច្ឆេទផុតសុពលភាព។

រូបវន្តបុគ្គលឬនីតិបុគ្គលត្រូវស្នើសុំជាថ្មីនូវលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម ក្នុងរយៈពេល៣(បី)ខែមុនកាលបរិច្ឆេទផុតសុពលភាព។ ក្នុងករណីខកខានក្នុងការស្នើសុំជាថ្មី លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្មនោះត្រូវនិរាករណ៍ដោយស្វ័យប្រវត្តិ។

ប្រការ ១៤.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម ត្រូវធ្វើប្រតិវេទន៍មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល២(ពីរ)លើកក្នុងមួយឆ្នាំ ឬនៅពេលស្នើសុំនាំចេញ អំពីផលិតផលថ្នាំកសិកម្មដែលចេញពីប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជាថ្មី នៅឃ្នាំងសន្និធិអចិន្ត្រៃយ៍របស់ក្រុមហ៊ុន ដើម្បីក្រសួងចាត់មន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្មមានសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យលើការអនុវត្តការតម្រូវបមាណីយថ្នាំកសិកម្ម និងត្រូវដកយកសំណាកដើម្បីធ្វើវិភាគបមាណីយធានា នៅមុនពេលធ្វើការផ្គត់ផ្គង់ចែកចាយ ឬធ្វើការនាំចេញ។

ប្រការ ១៥.-

គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬប្រតិបត្តិការវេចខ្ចប់ជា ថ្មីនូវថ្នាំកសិកម្ម ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី២នៃប្រកាសនេះ។

ប្រការ ១៦.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើសន្និធិថ្នាំកសិកម្មដើម្បីបម្រើឲ្យប្រតិបត្តិការនាំចូលនាំចេញ ការ លាយផ្សំ ការវេចខ្ចប់ជាថ្មី ការផ្គត់ផ្គង់ចែកចាយ ក្នុងគោលបំណងពាណិជ្ជកម្ម ឬសម្រាប់ប្រើប្រាស់ក្រៅ គោលបំណងពាណិជ្ជកម្ម ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្មនៅនាយកដ្ឋាននីតិកម្ម កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិង គ្រប់គ្រាន់ ព្រមទាំងត្រូវភ្ជាប់ឯកសារដូចបានកំណត់នៅក្នុងគំរូពាក្យស្នើសុំ។

ឃ្លាំងសន្និធិថ្នាំកសិកម្ម ត្រូវបានត្រួតពិនិត្យនិងវាយតម្លៃដោយមន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជី កសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការចុះបញ្ជី។

ឃ្លាំងសន្និធិថ្នាំកសិកម្មមិនត្រូវបានអនុញ្ញាតឲ្យបង្កើតលើទីតាំងដែលស្ថិតនៅជិតបរិវេណទីផ្សារ ទីសាធារណៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ ឬប្រភពទឹក ដែលអាចបង្កគ្រោះថ្នាក់ ដល់សុខភាព ផលប្រយោជន៍អ្នកជិតខាង សាធារណជន និងបរិស្ថាន។

ប្រការ ១៧.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំវិញ្ញាបនបត្រចុះបញ្ជីឬចុះបញ្ជីជាថ្មី នូវឃ្លាំងសន្និធិថ្នាំ កសិកម្មសម្រាប់គោលបំណងពាណិជ្ជកម្ម ឬក្រៅគោលបំណងពាណិជ្ជកម្ម ត្រូវបង់កម្រៃសេវាកម្មចូល ថវិកាជាតិជាមុន ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិង ជីកសិកម្ម។

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម អាច ទទួលបានលទ្ធផលនៃការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើពាក្យស្នើសុំ របស់ខ្លួនក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំនៅនាយក ដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមិនរួមបញ្ចូលរយៈពេលនៃការ ត្រួតពិនិត្យនិងវាយតម្លៃលើប្រតិបត្តិការសន្និធិនិងទីតាំងឃ្លាំងសន្និធិឡើយ។

ប្រការ ១៨.-

វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិ មានសុពលភាពក្នុងរយៈពេល៣(បី)ឆ្នាំ គិតចាប់ពី កាលបរិច្ឆេទចេញវិញ្ញាបនបត្រ លើកលែងតែមានការព្យួរឬការដកហូតដោយរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនកាលបរិច្ឆេទផុតសុពលភាព។

រូបវន្តបុគ្គលឬនីតិបុគ្គលត្រូវស្នើសុំជាថ្មី នូវវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិក្នុងរយៈពេល៣(បី)ខែមុនកាលបរិច្ឆេទផុតសុពលភាព។ ក្នុងករណីខកខានក្នុងការស្នើសុំជាថ្មី វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិនោះ ត្រូវនិរាករណ៍ដោយស្វ័យប្រវត្តិ។

ប្រការ ១៩.-

គំរូសំណុំបែបបទសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិថ្នាក់កសិកម្ម ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី៣នៃប្រកាសនេះ។

ជំពូកទី៤

ការផ្គត់ផ្គង់ចែកចាយ ការលក់ដុលកំរាយ និងការដឹកជញ្ជូន

ប្រការ ២០.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលកាន់កាប់លិខិតអនុញ្ញាតនាំចូលនាំចេញ លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ និងលិខិតអនុញ្ញាតប្រតិបត្តិការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្មគ្រប់ប្រភេទ ដើម្បីធ្វើការផ្គត់ផ្គង់ចែកចាយដោយផ្ទាល់ដល់សាខារបស់ខ្លួន គ្រឹះស្ថានលក់ដុលកំរាយ ឬដល់គោលដៅប្រើប្រាស់ផ្សេងទៀតដែលស្ថិតនៅតាមបណ្តាខេត្ត រាជធានីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មនៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ ព្រមទាំងត្រូវភ្ជាប់ឯកសារដូចបានកំណត់នៅក្នុងគំរូពាក្យស្នើសុំ។

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើការផ្គត់ផ្គង់ចែកចាយបន្តនូវថ្នាំកសិកម្ម នៅតាមបណ្តាខេត្ត រាជធានីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយទទួលយកថ្នាំកសិកម្មពីប្រភពដើមរបស់ក្រុមហ៊ុនដែលធ្វើការនាំចូល ការលាយផ្សំ ការវេចខ្ចប់ជាថ្មី ដែលកាន់កាប់លិខិតអនុញ្ញាតស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្មត្រូវមានកិច្ចសន្យាធ្វើជាអ្នកផ្គត់ផ្គង់ចែកចាយរបស់ក្រុមហ៊ុនដើម និងត្រូវស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម នៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវបំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ ព្រមទាំងត្រូវភ្ជាប់ឯកសារដូចបានកំណត់នៅក្នុងគំរូពាក្យស្នើសុំ។

ប្រការ ២១.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ត្រូវបង់កម្រៃសេវាកម្មជាមុនចូលថវិកាជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម។

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម អាចទទួលបានផលនៃការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើពាក្យស្នើសុំរបស់ខ្លួន ក្នុង

រយៈពេល៣០(សាមសិប)ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំនៅនាយកដ្ឋាននីតិកម្ម កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រការ ២២.-

លិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មមានសុពលភាពរយៈពេល៣(បី)ឆ្នាំគិតចាប់ពីកាល បរិច្ឆេទចេញលិខិតអនុញ្ញាត លើកលែងតែមានការព្យួរប្រការដកហូតដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅមុនពេលផុតសុពលភាព។

រូបវន្តបុគ្គលឬនីតិបុគ្គលត្រូវស្នើសុំជាថ្មីនូវលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ក្នុងរយៈ ពេល៣(បី)ខែមុនកាលបរិច្ឆេទផុតសុពលភាព។ ករណីខកខានក្នុងការស្នើសុំជាថ្មី លិខិតអនុញ្ញាត នោះត្រូវនិរាករណ៍ដោយស្វ័យប្រវត្តិ។

ប្រការ ២៣.-

គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ត្រូវបានកំណត់ នៅក្នុងឧបសម្ព័ន្ធទី៤នៃប្រកាសនេះ។

ប្រការ ២៤.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើការលក់ដុំលក់រាយថ្នាំកសិកម្មនៅក្នុងដែនរាជធានី ខេត្តនីមួយៗ ត្រូវស្នើសុំលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្មនៅមន្ទីរកសិកម្មរាជធានី ខេត្តសាមី ដោយត្រូវ បំពេញសំណុំឯកសារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ ព្រមទាំងត្រូវភ្ជាប់ឯកសារដូចបានកំណត់នៅក្នុងគំរូ ពាក្យស្នើសុំ។

ក្នុងករណីក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តណាមួយដែលបានទទួលប្រតិភូកម្មអំណាច ដោយ អនុលោមតាមប្រកាសស្តីពីការធ្វើប្រតិភូកម្មអំណាចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើការលក់ដុំលក់រាយថ្នាំកសិកម្ម ត្រូវស្នើសុំលិខិតអនុញ្ញាតនៅ ការិយាល័យច្រកចេញចូលតែមួយនៃក្រុង ស្រុក ខណ្ឌសាមីនោះ។

ប្រការ ២៥.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ត្រូវបង់កម្រៃសេវា កម្មជាមុនចូលថវិកាជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម អាចទទួលបាន ផលនៃការសម្រេចរបស់ប្រធានមន្ទីរកសិកម្មរាជធានី ខេត្តសាមី ក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃ គិត ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំដោយមន្ទីរកសិកម្ម។

ប្រការ ២៦.-

លិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្មមានសុពលភាពរយៈពេល៣(បី)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញលិខិតអនុញ្ញាត លើកលែងតែមានការព្យួរប្រការដកហូតដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនកាលបរិច្ឆេទផុតសុពលភាព។

រូបវន្តបុគ្គលឬនីតិបុគ្គលត្រូវស្នើសុំជាថ្មីនូវលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ក្នុងរយៈពេល៣(បី)ខែមុនកាលបរិច្ឆេទផុតសុពលភាព។ ករណីខកខានក្នុងការស្នើសុំជាថ្មី លិខិតអនុញ្ញាតនោះត្រូវនិរាករណ៍ដោយស្វ័យប្រវត្តិ។

ប្រការ ២៧.-

គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធទី៥នៃប្រកាសនេះ។

ប្រការ ២៨.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលដឹកជញ្ជូនថ្នាំកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានត្រួតពិនិត្យដោយមន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងដឹកសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការអនុវត្តបទបញ្ជាដូចខាងក្រោម៖

- ១- ត្រូវប្រើមធ្យោបាយដឹកជញ្ជូនឬមធ្យោបាយផ្ទុកថ្នាំកសិកម្មដាច់ដោយឡែក ឬត្រូវប្រើខនថែដំដែលមានប្រព័ន្ធខ្យល់ចេញចូល ដោយធានាបាននូវសុវត្ថិភាពក្នុងការដឹកជញ្ជូន ជៀសវាងការឆ្លុះឆ្លាយសម្ភារៈវេចខ្ចប់ឬមធ្យោបាយផ្ទុកថ្នាំកសិកម្ម ឬជៀសវាងការសាយភាយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
- ២- ត្រូវដាក់តាំងលើមធ្យោបាយដឹកជញ្ជូនឬមធ្យោបាយផ្ទុកថ្នាំកសិកម្ម ដោយបង្ហាញនូវរូបសញ្ញានិងពាក្យសញ្ញាដើម្បីសម្គាល់ ស្របតាមចំណាត់ថ្នាក់គ្រោះថ្នាក់នៃប្រភេទថ្នាំកសិកម្មដែលដឹកជញ្ជូន ។
- ៣- សម្រាប់គោលបំណងនាំចូលនាំចេញ ត្រូវមានលិខិតអនុញ្ញាតនាំចូលនាំចេញ ដែលផ្តល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ៤- សម្រាប់គោលបំណងផ្គត់ផ្គង់ចែកចាយ ត្រូវមានលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម និងឯកសារពាក់ព័ន្ធដែលកំណត់ច្បាស់លាស់នូវប្រភព ប្រភេទ បរិមាណនៃថ្នាំកសិកម្ម និងទីតាំងឬគ្រឹះស្ថានដែលទទួលយកការផ្គត់ផ្គង់ចែកចាយ។

ប្រការ ២៩.-

អ្នកបើកបរមធ្យោបាយដឹកជញ្ជូនថ្នាំកសិកម្មគ្រប់ប្រភេទត្រូវមានជាប់ជាមួយមធ្យោបាយបើកបរនូវ “បណ្ណត្រាអាសន្នដឹកជញ្ជូន” ដែលត្រូវមានកំណត់ត្រាព័ត៌មានចាំបាច់ដូចខាងក្រោម៖

- ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមហ៊ុនសាមី
- ប្រភេទថ្នាំកសិកម្មដែលត្រូវដឹកជញ្ជូន
- គ្រោះថ្នាក់ជាមូលដ្ឋានដែលអាចប្រឈមដោយសារថ្នាំកសិកម្ម
- បទប្រុងប្រយ័ត្ន និងវិធានការដែលត្រូវអនុវត្ត ក្នុងករណីមានគ្រោះថ្នាក់ ឬមានអាសន្ន ។

ក្នុងករណីមានឧបទ្វីហេតុគ្រោះថ្នាក់ចរាចរណ៍ លេចធ្លាយ ឬឆេះ អ្នកបើកបរមធ្យោបាយដឹកជញ្ជូនថ្នាំកសិកម្ម ត្រូវជូនដំណឹងជាបន្ទាន់ទៅក្រុមហ៊ុនសាមី និងត្រូវស្នើសុំអន្តរាគមន៍ពីនគរបាលចរាចរណ៍ឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុត ព្រមទាំងត្រូវអនុវត្តវិធានការការពារចំពោះគ្រោះថ្នាក់ដូចបានចែងនៅក្នុង “បណ្ណត្រាអាសន្នដឹកជញ្ជូន” របស់ខ្លួន។

ប្រការ ៣០.-

ត្រូវបានហាមឃាត់ការដឹកជញ្ជូនថ្នាំកសិកម្ម ដើម្បីចល័តលក់ដោយផ្ទាល់នៅគ្រប់ទីកន្លែងដល់អ្នកប្រើប្រាស់ចុងក្រោយដោយគ្មានលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយ ទោះក្នុងរូបភាពផ្សាយពាណិជ្ជកម្ម ការលក់បណ្តាក់ ការដោះដូរ ឬការធ្វើអំណោយក្តី ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម។

ត្រូវបានហាមឃាត់ការដឹកជញ្ជូន ឬការផ្ទុកថ្នាំកសិកម្មនៅរួមជាមួយនឹងអ្នកដំណើរ សត្វ ទំនិញ ឬជាមួយនឹងស្បៀងអាហារសម្រាប់មនុស្ស ឬចំណីសត្វ ដែលងាយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។

ប្រការ ៣១.-

មន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងដីកសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវគ្រប់គ្រងចរាចរណ៍លើទីផ្សារ និងការបោះចោលនូវថ្នាំកសិកម្មខូចគុណភាព ថ្នាំកសិកម្មក្រៅបមាណីយ ថ្នាំកសិកម្មហួសសុពលភាពប្រើប្រាស់ ថ្នាំកសិកម្មចាស់ ព្រមទាំងសំណល់ថ្នាំកសិកម្មនិងសំបកវេចខ្ចប់ថ្នាំកសិកម្ម ដោយត្រូវដាក់បទបញ្ជាដល់ពាណិជ្ជករថ្នាំកសិកម្មឲ្យទទួលខុសត្រូវដូចខាងក្រោម៖

- ត្រូវធ្វើសន្និធិដាច់ដោយឡែកនូវថ្នាំកសិកម្មខូចគុណភាព ថ្នាំកសិកម្មក្រៅបមាណីយ ថ្នាំកសិកម្មហួសសុពលភាពប្រើប្រាស់ ឬថ្នាំកសិកម្មចាស់ ដោយដាក់សញ្ញាខ្វែង (X) សម្គាល់លើសំបកវេចខ្ចប់ឬលើមធ្យោបាយផ្ទុកនូវអក្សរពណ៌ក្រហម៖ “ថ្នាំកសិកម្មខូចគុណភាព” ឬ “ថ្នាំកសិកម្មក្រៅបមាណីយ” ឬ “ថ្នាំកសិកម្មហួសសុពលភាពប្រើប្រាស់” ឬ “ថ្នាំកសិកម្មចាស់”
- ត្រូវកាត់ត្រាព័ត៌មានអំពីថ្នាំកសិកម្មខូចគុណភាព ថ្នាំកសិកម្មក្រៅបមាណីយ ថ្នាំកសិកម្មហួសសុពលភាពប្រើប្រាស់ ឬថ្នាំកសិកម្មចាស់ នៅក្នុងសៀវភៅកំណត់ត្រាពាណិជ្ជកម្មរបស់ខ្លួន និងត្រូវរាយការណ៍ជូនមន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងដីកសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំវិធានការបច្ចេកទេស។

- ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មគ្រប់រូបភាព ឬចរាចរណ៍លើទីផ្សារនូវថ្នាំកសិកម្មខូច គុណភាព ថ្នាំកសិកម្មក្រៅបមណីយ ថ្នាំកសិកម្មហួសសុពលភាពប្រើប្រាស់ ថ្នាំកសិកម្មចាស់ ឬសំបក វេចខ្ចប់ថ្នាំកសិកម្មគ្រប់ប្រភេទ និងមិនត្រូវធ្វើការបោះចោលថ្នាំកសិកម្មទាំងនេះ រួមជាមួយសំណល់ថ្នាំ កសិកម្មនិងសំបកវេចខ្ចប់ថ្នាំកសិកម្ម ទៅក្នុងទីសាធារណៈ ប្រភពទឹក ឬទីកន្លែងផ្សេងទៀត ដែលបង្ក គ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។

ប្រការ ៣២.-

ថ្នាំកសិកម្មខូចគុណភាព ថ្នាំកសិកម្មក្រៅបមណីយ ថ្នាំកសិកម្មហួសសុពលភាពប្រើប្រាស់ ឬ ថ្នាំកសិកម្មចាស់ ថ្នាំកសិកម្មក្លែងបមណីយ ថ្នាំកសិកម្មលាយផ្សំដោយគ្មានមូលដ្ឋានបច្ចេកទេស ថ្នាំ កសិកម្មហាមឃាត់ ថ្នាំកសិកម្មមានប្រភពដើមល្មើសច្បាប់ ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មគ្រប់រូបភាព ឬធ្វើចរាចរណ៍លើទីផ្សារដោយល្មើសច្បាប់ ត្រូវឃាត់ទុកជាបណ្តោះអាសន្នដោយមន្ត្រីអធិការកិច្ចថ្នាំ កសិកម្មនិងដីកសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយតាម នីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម និងក្រមនីតិវិធីព្រហ្មទណ្ឌជាធរមាន។

ជំពូកទី៥

ការធ្វើសេវាកម្មកម្ចាត់សមាសភាពចង្រៃ

ប្រការ ៣៣.-

ការគ្រប់គ្រងសេវាកម្មនិងការផ្តល់សេវាកម្មកម្ចាត់សមាសភាពចង្រៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមហ៊ុនឬប្រតិបត្តិករដែលធ្វើសេវាកម្មកម្ចាត់សមាសភាពចង្រៃក្នុងផលិតកម្មកសិកម្ម ក្នុងលក្ខ ខណ្ឌលំនៅឋាន និងក្នុងការធ្វើសន្និធិផលិតផលកសិកម្ម និងក្នុងការអនុវត្តវិធានកូតតាមអនាម័យលើ ផលិតផលកសិកម្មនាំចេញ នាំចូល ដោយប្រើថ្នាំកសិកម្មនិងវិធានការដទៃទៀត ត្រូវមានលិខិត អនុញ្ញាតធ្វើសេវាកម្មកម្ចាត់សមាសភាពចង្រៃ ដែលចេញដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនៅអគ្គនាយកដ្ឋានកសិកម្ម។

ប្រការ ៣៤.-

នីតិវិធីនៃការគ្រប់គ្រងសេវាកម្មកម្ចាត់សមាសភាពចង្រៃ ត្រូវកំណត់ដោយប្រកាសដោយឡែក របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយអនុលោមតាមគោលការណ៍ណែនាំ ស្តង់ ដារអន្តរជាតិនៃវិធានការកូតតាមអនាម័យ ដែលអនុម័តដោយអង្គការសុខភាពពិភពលោក អនុសញ្ញា

អន្តរជាតិការពាររុក្ខជាតិដែលព្រះរាជាណាចក្រកម្ពុជាបានចូលរួម និងបណ្តាលខ្លួនឆ្លាតម្រូវភូតតាម អនាម័យដែលពាក់ព័ន្ធ។

ជំពូកទី៦

ការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម

ប្រការ ៣៥.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម ត្រូវស្នើសុំការចុះបញ្ជីប្រភេទ ថ្នាំកសិកម្មនោះជាមុន ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

អត្ថបទផ្សព្វផ្សាយ ឯកសារបោះពុម្ព រូបភាពសោតទស្សន៍ បទបង្ហាញ មេរៀនណែនាំបច្ចេកទេស សម្រាប់សិក្ខាសាលាផ្សព្វផ្សាយ ឯកសារបច្ចេកទេសសម្រាប់ពិសោធន៍លើស្រែបង្ហាញឬលើទីវាល ពិសោធន៍ ឬឯកសារផ្សេងទៀតសម្រាប់ការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវមានការយល់ ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រការ ៣៦.-

រូបវន្តបុគ្គលឬនីតិបុគ្គលត្រូវដាក់ពាក្យស្នើសុំធ្វើការផ្សព្វផ្សាយឬការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម នៅនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ នៅមុនកាលបរិច្ឆេទអនុវត្តការផ្សព្វផ្សាយឬការផ្សាយពាណិជ្ជកម្ម។

ពាក្យស្នើសុំធ្វើការផ្សព្វផ្សាយឬការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម ត្រូវភ្ជាប់ជាមួយនូវកម្មវិធីផ្សព្វ ផ្សាយប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលបញ្ជាក់នូវកាលបរិច្ឆេទនិងទីកន្លែងដែលត្រូវធ្វើការផ្សព្វផ្សាយ ការ ផ្សាយពាណិជ្ជកម្ម សិក្ខាសាលា ឬការធ្វើស្រែបង្ហាញ។ល។ រួមជាមួយអត្ថបទឬឯកសារបច្ចេកទេស ដែលត្រូវប្រើប្រាស់ក្នុងការផ្សព្វផ្សាយ ដើម្បីអង្កេតជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្វើការពិនិត្យ សិក្សា ឬធ្វើការកែតម្រូវតាមការចាំបាច់ស្របតាមទិដ្ឋភាពបច្ចេកទេស។

ប្រការ ៣៧.-

អត្ថបទផ្សាយពាណិជ្ជកម្មថ្នាំកសិកម្មត្រូវមានខ្លឹមសារបច្ចេកទេសស្របតាមខ្លឹមសារបច្ចេកទេស ដែលកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រូវអនុលោមតាមព័ត៌មាន ឬទិន្នន័យ ដែលកំណត់ក្នុងស្លាកសញ្ញាព័ត៌មាន ឬតាមឯកសារបច្ចេកទេសនៃផលិតផលថ្នាំកសិកម្មដែលបានភ្ជាប់ និងបានអះអាងនៅក្នុងពេលធ្វើការចុះបញ្ជី និងបានយល់ព្រមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

អត្ថបទផ្សាយពាណិជ្ជកម្មថ្នាំកសិកម្មអាចអធិប្បាយក្នុងក្របខ័ណ្ឌដូចខាងក្រោម៖

- អត្តសញ្ញាណប្រភេទថ្នាំកសិកម្មរួមមាន ឈ្មោះពាណិជ្ជកម្ម ពាណិជ្ជសញ្ញា ឈ្មោះសារធាតុសកម្ម ទម្រង់ផ្សំ ចំណាត់ថ្នាក់ភាពពុល មុខសញ្ញាប្រើប្រាស់
- អត្តសញ្ញាណក្រុមហ៊ុនកាន់កាប់បញ្ជីកា លេខបញ្ជីកា ប្រទេសនិងក្រុមហ៊ុនប្រភពដើមលាយផ្សំ ការនាំចូល ការផ្គត់ផ្គង់ចែកចាយ
- របៀបប្រើប្រាស់រួមមាន ប្រភេទដំណាំគោលដៅ ប្រភេទសមាសភាពចង្រៃដែលត្រូវកម្ចាត់កម្រិតប្រើប្រាស់និងរបៀបលាយ ចំនួនលើកប្រើប្រាស់ រយៈពេលបញ្ឈប់ការប្រើប្រាស់មុនពេលប្រមូលផល ឬពេលត្រូវប្រមូលផលក្រោយការប្រើប្រាស់ថ្នាំកសិកម្ម
- ប្រសិទ្ធភាពរបស់ផលិតផលថ្នាំកសិកម្មរួមមាន រយៈពេល និងបរិមាណថ្នាំកសិកម្មដែលអាចកម្ចាត់សមាសភាពចង្រៃ
- ណែនាំអតិថិជនឲ្យអានសេចក្តីណែនាំនៅក្នុងស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរនៅលើសំបកវេចខ្ចប់ មុននឹងធ្វើការប្រើប្រាស់។

ប្រការ ៣៨.-

ការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្មត្រូវគោរពតាមវិធាន បទជៀសវាង និងបទហាមឃាត់សម្រាប់ការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតជាធរមាន។

ប្រការ ៣៩.-

បន្ទាប់ពីបានទទួលសេចក្តីយល់ព្រមលើអត្ថបទផ្សព្វផ្សាយឬអត្ថបទផ្សាយពាណិជ្ជកម្មថ្នាំកសិកម្មរួចហើយ រូបវន្តបុគ្គលឬនីតិបុគ្គល មានសិទ្ធិធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងអនុវត្តកម្មវិធីផ្សព្វផ្សាយឬការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំកសិកម្មរបស់ខ្លួននៅរាជធានី ខេត្ត ដោយត្រូវជូនព័ត៌មានដល់មន្ទីរកសិកម្មសាមី ដើម្បីស្នើសុំកិច្ចសហការ។

ជំពូកទី៧

វិធានរួមនិងកាតព្វកិច្ចពាណិជ្ជករថ្នាំកសិកម្ម

ប្រការ ៤០.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលស្នើសុំលិខិតអនុញ្ញាតឬវិញ្ញាបនបត្រនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្មគ្រប់រូបភាព ត្រូវបំពេញលក្ខណវិនិច្ឆ័យដូចខាងក្រោម៖

- ត្រូវបំពេញសំណុំបែបបទស្នើសុំឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ ស្របតាមការតម្រូវនៅក្នុងគំរូពាក្យស្នើសុំ

- ត្រូវមានសមត្ថភាពក្នុងការធ្វើប្រតិបត្តិការដែលពាក់ព័ន្ធនឹងការស្នើសុំរបស់ខ្លួនដោយអនុលោមតាមរបាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តរបស់ប្រតិបត្តិករនៅក្នុងឆ្នាំកន្លងមក
- ត្រូវអនុវត្តកិច្ចប្រតិបត្តិក្នុងការអនុវត្តច្បាប់ ការអនុវត្តការតម្រូវបមណីយ បទបញ្ជានិងនីតិវិធីផ្សេងទៀត នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្មរបស់ខ្លួន
- មិនធ្លាប់បានទទួលទណ្ឌកម្មព្យួរឬដកហូតលិខិតអនុញ្ញាតឬវិញ្ញាបនបត្រ ឬធ្លាប់បានទទួលទោសព្រហ្មទណ្ឌណាមួយនៅក្នុងប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្ម នៅក្នុងរយៈពេល២(ពីរ)ឆ្នាំចុងក្រោយ នៅមុនពេលស្នើសុំលិខិតអនុញ្ញាតឬវិញ្ញាបនបត្រថ្មី។

ប្រការ ៤១.-

ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនាំចូលនាំចេញ លាយផ្សំ វេចខ្ចប់ជាថ្មី ធ្វើសន្និធិ ឬធ្វើការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវដាក់តាំងបង្ហាញនៅក្នុងគ្រឹះស្ថានរបស់ខ្លួននូវលិខិតអនុញ្ញាតឬវិញ្ញាបនបត្រដែលពាក់ព័ន្ធ និងត្រូវតម្កល់ឯកសារវិញ្ញាបនបត្របញ្ជាក់បញ្ជីកាប្រភេទថ្នាំកសិកម្មដែលកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម។

ពាណិជ្ជករលក់ដុំលក់រាយថ្នាំកសិកម្មត្រូវតាំងបង្ហាញក្នុងគ្រឹះស្ថានរបស់ខ្លួននូវលិខិតអនុញ្ញាតលក់ដុំលក់រាយ និងត្រូវតម្កល់ឯកសារវិញ្ញាបនបត្របញ្ជាក់បញ្ជីកាប្រភេទថ្នាំកសិកម្ម ឬបញ្ជីថ្នាំកសិកម្មដែលមានបញ្ជាក់លេខបញ្ជីកា។

ប្រការ ៤២.-

គ្រប់គ្រឹះស្ថានដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្ម ត្រូវមានសៀវភៅកំណត់ត្រាពាណិជ្ជកម្មតាមគំរូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវចុះក្នុងសៀវភៅនោះ អំពីប្រភេទយថាប្រភេទ បរិមាណថ្នាំកសិកម្មដែលធ្វើពាណិជ្ជកម្មប្រចាំឆ្នាំ និងកំណត់ត្រាព័ត៌មានចាំបាច់ផ្សេងទៀត។

ពាណិជ្ជករថ្នាំកសិកម្មត្រូវរាយការណ៍ ឬផ្តល់ព័ត៌មានជូនមន្ត្រីឬអង្គការពាក់សមត្ថកិច្ចនៅក្នុងមូលដ្ឋានសាមី អំពីគ្រោះថ្នាក់ឬផលប៉ះពាល់នៃថ្នាំកសិកម្មដែលខ្លួនធ្វើប្រតិបត្តិការពាណិជ្ជកម្ម។

ប្រការ ៤៣.-

ពាណិជ្ជករថ្នាំកសិកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មគ្រប់រូបភាព ត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖

- ត្រូវរក្សាសៀវភៅកំណត់ត្រាពាណិជ្ជកម្ម ឯកសារសក្ខីបត្រ វិក័យបត្រ និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងរយៈពេលយ៉ាងតិច២(ពីរ)ឆ្នាំ ក្រោយប្រតិបត្តិការទាំងនោះបានបញ្ចប់

- ត្រូវគ្រប់គ្រងថ្នាំកសិកម្មដែលធ្វើសន្និធិសម្រាប់លក់ឲ្យបានសមស្របតាមលក្ខណបច្ចេកទេស និងធានាឲ្យឃ្លាំងសន្និធិថ្នាំកសិកម្មមានសុវត្ថិភាព ដោយត្រូវអនុវត្តការតម្រូវបមាណីយសម្រាប់ការធ្វើសន្និធិឬសម្រាប់ការដាក់តាំងលក់ថ្នាំកសិកម្ម
- ត្រូវបំពាក់ស្លាកសញ្ញាសុវត្ថិភាព ឧបករណ៍ការពារសុវត្ថិភាព ឧបករណ៍លាងសម្អាត សម្ភារអនាម័យ សម្ភារលុបបំបាត់ការលេចជ្រាប ប្រព័ន្ធការពារអគ្គីភ័យ និងប្រព័ន្ធការពារសុវត្ថិភាពផ្សេងទៀតនៅក្នុងគ្រឹះស្ថានធ្វើប្រតិបត្តិការរបស់ខ្លួន
- ត្រូវមានមធ្យោបាយសម្រាប់ផ្ទុកឬសន្និធិថ្នាំកសិកម្មដែលធានាមិនឆ្លុះឆ្លាយ មិនលេចជ្រាប ឬបាត់បង់គុណភាពនៅក្នុងការធ្វើសន្និធិ ការដឹកជញ្ជូន ការលើកដាក់ ឬក្នុងប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន
- ត្រូវអនុវត្តកម្មវិធីបណ្តុះបណ្តាលស្តីពីវិធានសុវត្ថិភាពក្នុងគ្រប់ប្រតិបត្តិការដែលពាក់ព័ន្ធ និងបំពាក់ឧបករណ៍ការពារសុវត្ថិភាពដល់បុគ្គលិកប្រតិបត្តិការដោយផ្ទាល់
- ត្រូវកំណត់និងអនុវត្តបទដ្ឋានបច្ចេកទេសសម្រាប់ប្រើប្រាស់និងថែទាំឧបករណ៍ដែលប្រើប្រាស់ជាមួយថ្នាំកសិកម្ម និងឧបករណ៍ការពារសុវត្ថិភាព
- ត្រូវអនុវត្តកម្មវិធីត្រួតពិនិត្យនិងថែទាំសុខភាពជាប្រចាំដល់បុគ្គលិកប្រតិបត្តិការផ្ទាល់ជាមួយថ្នាំកសិកម្ម។

ប្រការ ៤៤.-

ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនាំចូល លាយផ្សំ ឬរេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម អាចធ្វើការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មចំពោះតែគ្រឹះស្ថានលក់ដុំលក់រាយឬសាខាចំណុះរបស់ខ្លួន ដែលកាន់កាប់លិខិតអនុញ្ញាតលក់ដុំលក់រាយស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មនិងនីតិវិធីនៃប្រកាសនេះប៉ុណ្ណោះ។

ក្រុមហ៊ុនដែលធ្វើការផ្គត់ផ្គង់ចែកចាយ ឬផ្គត់ផ្គង់ចែកចាយបន្តនូវថ្នាំកសិកម្ម ត្រូវទទួលខុសត្រូវលើប្រតិបត្តិការពាណិជ្ជកម្មរបស់សាខាខ្លួនឬគ្រឹះស្ថានលក់ដុំលក់រាយទាំងឡាយណា ដែលបានចុះកិច្ចសន្យានិងទទួលយកការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មរបស់ខ្លួន។

ក្រុមហ៊ុនដែលផ្គត់ផ្គង់ចែកចាយបន្ត គ្រឹះស្ថានលក់ដុំលក់រាយ និងកសិដ្ឋានដែលកាន់កាប់និងប្រើប្រាស់ថ្នាំកសិកម្ម ត្រូវទទួលយកការផ្គត់ផ្គង់ចែកចាយ ឬត្រូវទិញចូលសម្រាប់បម្រើប្រតិបត្តិការរបស់ខ្លួន នូវថ្នាំកសិកម្មដែលមានប្រភពស្របច្បាប់ ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងនីតិវិធីនៃប្រកាសនេះ។

ប្រការ ៤៥.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលកាន់កាប់បញ្ជីកាថ្នាំកសិកម្មគ្រប់ប្រភេទ មានកាតព្វកិច្ចធ្វើការពិសោធសាកល្បងជីវប្រសិទ្ធភាពលើផលិតផលថ្នាំកសិកម្ម របស់ខ្លួនឡើងវិញ នៅក្នុងរយៈពេល៨(ប្រាំបី) ឆ្នាំម្តង គិតចាប់ពីកាលបរិច្ឆេទចេញវិញ្ញាបនបត្របញ្ជាក់បញ្ជីកាដំបូង ដោយអនុលោមតាមប្រកាស

របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីនីតិវិធីនិងការតម្រូវបមណីយសម្រាប់ការចុះបញ្ជីថ្នាំកសិកម្ម។

ប្រការ ៤៦.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើប្រតិបត្តិការនាំចូលនាំចេញ លាយផ្សំ វេចខ្ចប់ជាថ្មី សន្និធិផ្គត់ផ្គង់ចែកចាយ លក់ដុំលក់រាយ ឬធ្វើសកម្មភាពក្រៅគោលបំណងពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្មគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវលើថ្នាំកសិកម្មដែលនៅសល់ពីប្រតិបត្តិការរបស់ខ្លួន ដែលក្លាយជាថ្នាំកសិកម្មខូចគុណភាព ក្រៅបមណីយ ឬហួសសុពលភាពប្រើប្រាស់ ព្រមទាំងសំណល់ថ្នាំកសិកម្មនិងសំបកវេចខ្ចប់ថ្នាំកសិកម្មគ្រប់ប្រភេទ ដោយត្រូវទទួលបន្ទុកលើការបំផ្លាញចោល ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម និងបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ ៤៧.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្ម ត្រូវបានហាមឃាត់មិនឲ្យដាក់តាំងលក់ឬធ្វើសន្និធិសម្រាប់លក់ថ្នាំកសិកម្មនៅក្នុងបរិវេណទីផ្សារ ទីសាធារណៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម ឬនៅកន្លែងរួមជាមួយនឹងស្បៀងអាហារ ចំណីសត្វ ឬលាយចម្រុះជាមួយទំនិញផ្សេងទៀតដែលងាយបង្កគ្រោះថ្នាក់ដល់សុខភាព ផលប្រយោជន៍អ្នកជិតខាង សាធារណជន និងបរិស្ថាន។

ប្រការ ៤៨.-

ពាណិជ្ជករដែលធ្វើការផ្គត់ផ្គង់ចែកចាយ ឬធ្វើការលក់ដុំលក់រាយថ្នាំកសិកម្ម ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈជាមុន ដើម្បីបំពេញបុព្វលក្ខខណ្ឌសម្រាប់ការស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយ ឬលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម។

ពាណិជ្ជករដែលធ្វើការផ្គត់ផ្គង់ចែកចាយបន្ត ធ្វើការលក់ដុំលក់រាយថ្នាំកសិកម្ម ត្រូវដាក់ពាក្យស្នើសុំឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់ការធ្វើប្រតិបត្តិការរបស់ខ្លួន នៅមន្ទីរកសិកម្មរាជធានី ខេត្តសាមី។

ប្រការ ៤៩.-

មន្ទីរកសិកម្មរាជធានី ខេត្ត ដោយសហការនិងសម្របសម្រួលជាមួយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចរៀបចំកម្មវិធី លើកគម្រោងបើកវគ្គ និងផ្តល់សេវាកម្មក្នុងការអនុវត្តកម្មវិធីអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់ការធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនៅតាមរាជធានី ខេត្តសាមី។

គោលការណ៍ណែនាំសម្រាប់ដំណើរការវគ្គអប់រំនិងកម្មវិធីអប់រំសមត្ថភាពវិជ្ជាជីវៈ ក្នុងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម ត្រូវកំណត់ដោយនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រការ ៥០.-

ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនាំចូលនាំចេញ លាយផ្សំ និងវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម ត្រូវមាន បុគ្គលិកបច្ចេកទេសប្រចាំការមួយរូបឬច្រើនរូប ដើម្បីទទួលខុសត្រូវជាអចិន្ត្រៃយ៍លើក្របខ័ណ្ឌបច្ចេក ទេសក្នុងប្រតិបត្តិការរបស់ខ្លួន និងត្រូវមានការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធី នៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម។

ក្រុមហ៊ុនដែលស្នើសុំធ្វើការនាំចូលនាំចេញ ការលាយផ្សំ ការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម ត្រូវភ្ជាប់ ជាមួយពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើប្រតិបត្តិការរបស់ខ្លួន នូវវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ សមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេសប្រចាំការគ្រឹះស្ថានរបស់ខ្លួន។ ក្រុមហ៊ុនត្រូវរាយការណ៍ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងករណីមានការបញ្ឈប់ ឬផ្លាស់ប្តូរបុគ្គលិកបច្ចេកទេស ដើម្បីស្នើសុំការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកថ្មី។

ការស្នើសុំការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេសប្រចាំការគ្រឹះស្ថាននាំចូល នាំចេញ លាយផ្សំ វេចខ្ចប់ជាថ្មី និងការស្នើសុំឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែក ចាយបន្ត អ្នកលក់ដុំលក់រាយថ្នាំកសិកម្ម ត្រូវបង់កម្រៃសេវាកម្មជាមុនចូលថវិកាជាតិស្របតាមបទ ប្បញ្ញត្តិនិងនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្ម។

**ជំពូកទី៨
ទោសប្បញ្ញត្តិ**

ប្រការ ៥១.-

រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្មគ្រប់ប្រភេទនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ត្រូវទទួលខុសត្រូវចំពោះថ្នាំកសិកម្មដែលដាក់តាំងលក់ឬធ្វើសន្និធិសម្រាប់លក់នៅក្នុង គ្រឹះស្ថានពាណិជ្ជកម្មឬឃ្លាំងសន្និធិរបស់ខ្លួន ដោយត្រូវគោរពនិងអនុវត្តតាមបទប្បញ្ញត្តិ និងបទហាម ឃាត់ក្នុងសកម្មភាពពាណិជ្ជកម្មថ្នាំកសិកម្ម ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដី កសិកម្ម និងត្រូវធ្វើសហការ បង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាពអប់រំណែនាំ ត្រួតពិនិត្យ និងអនុ វត្តច្បាប់របស់មន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងដីកសិកម្មមានសមត្ថកិច្ចនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។

ប្រការ ៥២.-

រូបវន្តបុគ្គលឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសឬមិនគោរពតាមនីតិវិធីនិងបទប្បញ្ញត្តិដូចមានចែង ក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្មជាក់លាក់ដោយអនុលោមតាមទោសប្បញ្ញត្តិដូចមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងដីកសិកម្មជាធរមាន។

ជំពូកទី៩ អវសានប្បញ្ញត្តិ

ប្រការ ៥៣.-

ប្រកាសប្រសេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៥៤.-

អគ្គលេខាធិការ អគ្គាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ប្រធានរដ្ឋបាលព្រៃឈើ ប្រធានរដ្ឋបាលជលផល ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ប្រធាននាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរកសិកម្មរាជធានី ខេត្ត ត្រូវអនុវត្តប្រកាសនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *Handwritten signature*

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៣



Handwritten signature

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួង ស្ថាប័នពាក់ព័ន្ធ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៥៤
- ឯកសារ កាលប្បវត្តិ

គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្ម

ក-គំរូពាក្យស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្មក្នុងគោលបំណងពាណិជ្ជកម្ម

I-ព័ត៌មានទូទៅអ្នកស្នើសុំ (General Information on the Applicant)	
១-ឈ្មោះអ្នកស្នើសុំ:	
២-សញ្ជាតិ:	អាយុ: កេ ១ ៖
៣-អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនលេខ:	ផុតកំណត់ថ្ងៃទី:
៤-ក្រុមហ៊ុនឬនីតិបុគ្គលឯកជន: "គូសក្នុងប្រអប់"	
<input type="checkbox"/> នាំចូលនាំចេញ <input type="checkbox"/> ផ្គត់ផ្គង់ចែកចាយ <input type="checkbox"/> លាយផ្សំ <input type="checkbox"/> វេចខ្ចប់ជាថ្មី <input type="checkbox"/> សហគមន៍កសិកម្ម <input type="checkbox"/> នីតិបុគ្គលឯកជនផ្សេងទៀត:	
៥-អាសយដ្ឋាននៅកម្ពុជា:	
ទូរសព្ទឬទូរសារ:	
គេហទំព័រ:	
៦-ចុះបញ្ជីពាណិជ្ជកម្ម:	
ចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត:	
៧-ឃ្លាំងសន្និធិ	
លេខចុះបញ្ជី និងអាសយដ្ឋាន	
៨-វិញ្ញាបនបត្រពីក្រុមហ៊ុនមេ "បើសិនជាមាន"	
៩-អត្តសញ្ញាណនៃប្រភពដើមលាយផ្សំឬផ្គត់ផ្គង់ចែកចាយ	
ឈ្មោះនិងអាសយដ្ឋាននៃក្រុមហ៊ុនប្រភពដើមផ្គត់ផ្គង់ចែកចាយ	
ឈ្មោះនិងអាសយដ្ឋាននៃក្រុមហ៊ុនប្រភពដើមលាយផ្សំ	

II-គោលបំណងនៃការស្នើសុំ (Purpose and state of application) “គូសក្នុងប្រអប់”

<input type="checkbox"/> ការនាំចូល <input type="checkbox"/> ការនាំចេញ <input type="checkbox"/> ការផ្គត់ផ្គង់ចែកចាយ	<input type="checkbox"/> ការផ្ទេរសិទ្ធិលើលិខិតអនុញ្ញាត <input type="checkbox"/> គោលបំណងពាណិជ្ជកម្មផ្សេងទៀត
--	---

III-មធ្យោបាយដឹកជញ្ជូន កំពុងផែ ឬមាត់ច្រកដែលនាំចូលនាំចេញ (Mean of transport, port, or border entry to be imported-exported) “គូសក្នុងប្រអប់”

មធ្យោបាយដឹកជញ្ជូន ៖ <input type="checkbox"/> រថយន្ត <input type="checkbox"/> នាវា <input type="checkbox"/> យន្តហោះ <input type="checkbox"/> មធ្យោបាយផ្សេងទៀត៖.....	កំពុងផែឬមាត់ច្រក ៖ <input type="checkbox"/> កំពុងផែ..... <input type="checkbox"/> មាត់ច្រក.....
---	--

IV-បញ្ជាក់ប្រភេទនិងបរិមាណថ្នាំកសិកម្មដែលស្នើសុំការនាំចូលនាំចេញ (Specification & quantity of pesticides to be imported/exported) មានភ្ជាប់ CD ឬបញ្ជីដោយឡែក (បើសិនជាច្រើន)

ល.រ N ^o	ឈ្មោះពាណិជ្ជកម្ម ផលិតផលថ្នាំកសិកម្ម Trade name of Pesticide Product	ឈ្មោះទូទៅ “សារធាតុសកម្ម” Common name “Active Ingredient”	លេខអត្ត សញ្ញាណ CAS N ^o	លេខបញ្ជីកា Registration N ^o	ក្រុមហ៊ុនឬប្រទេស ប្រភពដើម Company/ Country of origin	បរិមាណស្នើសុំ នាំចូលនាំចេញ Quantity to be imported/exported
១						
២						
៣						
៤						
៥						
៦						
៧						
៨						
៩						
១០						

សរុបចំនួន.....មុខ បរិមាណ.....

V-បញ្ជីឯកសារត្រូវភ្ជាប់ជាមួយ (List of documents enclosed)	
១- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ឬប័ណ្ណបង់ពន្ធលើផលរបរ(ITR)នៃឆ្នាំចុងក្រោយ ឬឯកសារបញ្ជាក់ការចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត។	០១ច្បាប់
២- ឯកសារឬកិច្ចសន្យាបញ្ជាក់ការផ្គត់ផ្គង់របស់ក្រុមហ៊ុនប្រភពដើមនាំចេញថ្នាំកសិកម្ម។	០១ច្បាប់
៣- របាយការណ៍ត្រួតពិនិត្យដើមគ្រានៅពេលស្នើសុំនាំចេញថ្នាំកសិកម្ម (ករណីនាំចេញ)។	០១ច្បាប់
៤- វិញ្ញាបនបត្របញ្ជាក់បញ្ជីកាថ្នាំកសិកម្មតាមយថាប្រភេទនីមួយៗ ដែលត្រូវស្នើសុំនាំចូលនាំចេញ។	០១ច្បាប់
៥- សំបកវេចខ្ចប់ថ្នាំកសិកម្មតាមប្រភេទនីមួយៗដែលមានស្លាកសញ្ញាព័ត៌មានឬបរិយាយប័ណ្ណសម្រាប់ការណែនាំជាភាសាខ្មែរដែលបានយល់ព្រមនៅពេលធ្វើការចុះបញ្ជី។	០១ច្បាប់
៦- លិខិតបញ្ជាក់របស់ក្រុមហ៊ុននូវអត្តសញ្ញាណបុគ្គលិកបច្ចេកទេសប្រចាំការគ្រឹះស្ថាននាំចូលនាំចេញរបស់ខ្លួន និងដែលមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។	០១ច្បាប់
៧- របាយការណ៍អំពីសមត្ថភាពធ្វើប្រតិបត្តិការនាំចូលនាំចេញថ្នាំកសិកម្មរបស់ក្រុមហ៊ុននៅក្នុងឆ្នាំចុងក្រោយ មុនពេលស្នើសុំ។	០១ច្បាប់
៨- វិញ្ញាបនបត្រចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម(តាមទីតាំងនីមួយៗ)។	០១ច្បាប់
៩- វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចេញលិខិតអនុញ្ញាតនាំចូលនាំចេញ។	០១ច្បាប់
១០- CD soft copy នៃបញ្ជីឈ្មោះថ្នាំកសិកម្មដែលស្នើសុំនាំចូលនាំចេញ គំរូសំបកវេចខ្ចប់គំរូស្លាកសញ្ញាព័ត៌មាន បរិយាយប័ណ្ណសម្រាប់ការណែនាំ ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត។	០១ច្បាប់
VI-ការស្នើសុំ	
<p>ខ្ញុំបាទឬនាងខ្ញុំជា.....</p> <p>សូមដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញថ្នាំកសិកម្ម ដោយបានបំពេញព័ត៌មាននិងភ្ជាប់ឯកសារគ្រប់គ្រាន់ជូនដូចខាងលើ និងសូមគោរពស្នើសុំការពិនិត្យសម្រេចជំនុំខ្ញុំសំរាប់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្តីអនុគ្រោះ។</p> <p style="text-align: right;">ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ</p> <p style="text-align: center;">អ្នកស្នើសុំ</p> <p style="text-align: center;">ហត្ថលេខា ឈ្មោះ និងត្រា</p>	

សម្រាប់នាយកដ្ឋាននីតិកម្មកសិកម្មតែប៉ុណ្ណោះ: (Department of Agricultural Legislation use only)

សាលាកបត្រប្រគល់-ទទួលសំណុំឯកសារ: លេខ	កាលបរិច្ឆេទទទួល:
មន្ត្រីទទួលសំណុំឯកសារ:	ហត្ថលេខា
សំណើសុំ <input type="checkbox"/> នាំចូល <input type="checkbox"/> នាំចេញ	
បរិមាណស្នើសុំ: ចំនួន.....មុខ.....បរិមាណ.....	
ប្រទេសប្រភពដើមនាំចេញ:.....	
មធ្យោបាយដឹកជញ្ជូន:	
មាត់ច្រក :	
វិក្កយបត្របង់កម្រៃសេវាកម្មចេញលិខិតអនុញ្ញាតលេខ:.....	
កំណត់សម្គាល់:.....	
.....	
.....	
.....	

កំណត់សម្គាល់:

- ១- រាល់ឯកសារថតចម្លងដែលបញ្ជាក់អំពីព័ត៌មានទូទៅរបស់អ្នកស្នើសុំដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន វិញ្ញាបនបត្រ ឬឯកសារផ្សេងទៀត ត្រូវភ្ជាប់ឬបង្ហាញច្បាប់ដើមដល់មន្ត្រីទទួលឯកសារនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឬត្រូវមានសេចក្តីបញ្ជាក់លើឯកសារថតចម្លងទាំងនោះដោយសាលារាជធានី ខេត្តតាមនីតិវិធីជាធរមាន។
- ២- ក្នុងករណីតំណាងក្រុមហ៊ុនឬតំណាងនីតិបុគ្គលទទួលខុសត្រូវផ្ទាល់ក្នុងដំណើរការដាក់ពាក្យស្នើសុំនេះ ក្រុមហ៊ុនឬនីតិបុគ្គលនោះត្រូវចេញលិខិតប្រគល់សិទ្ធិឲ្យបុគ្គលនោះជាតំណាងស្របច្បាប់របស់ខ្លួន ដោយត្រូវភ្ជាប់លិខិតប្រគល់សិទ្ធិនេះជាមួយពាក្យស្នើសុំ។



ខ- គំរូការស្នើសុំលិខិតអនុញ្ញាតនាំចូលថ្នាំកសិកម្ម ក្រៅគោលបំណងពាណិជ្ជកម្ម

I- ព័ត៌មានទូទៅស្តីពីអ្នកស្នើសុំ (General Information on the Applicant)	
១- ឈ្មោះអ្នកស្នើសុំ:	
២- សញ្ជាតិ:	អាយុ: កេទ ៖
៣- អត្តសញ្ញាណប័ណ្ណប្រលិខិតឆ្លងដែនលេខ: ផុតកំណត់ថ្ងៃទី:	
៤- នីតិបុគ្គលសាធារណៈ ឬ នីតិបុគ្គលឯកជន: "គូសក្នុងប្រអប់"	
<input type="checkbox"/> ក្រសួង ស្ថាប័ន ឬ អង្គការរដ្ឋ <input type="checkbox"/> ឯកត្តបុគ្គល <input type="checkbox"/> ក្រុមហ៊ុនវិនិយោគដំណាំកសិឧស្សាហកម្ម	<input type="checkbox"/> សហគមន៍កសិកម្ម <input type="checkbox"/> កសិដ្ឋានខ្នាតធំ <input type="checkbox"/> នីតិបុគ្គលឯកជនផ្សេងទៀត:
៥- អាសយដ្ឋាននៅកម្ពុជា:	
ទូរសព្ទឬទូរសារ:	
គេហទំព័រ:	
៦- ចុះបញ្ជីពាណិជ្ជកម្ម: ចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត:	
៧- ឃ្លាំងសន្និធិ	
លេខចុះបញ្ជី និងអាសយដ្ឋាន	
៨- វិញ្ញាបនបត្រពីក្រុមហ៊ុនមេ "បើសិនជាមាន"	
៩- អត្តសញ្ញាណនៃប្រភពដើមលាយផ្សំប្រផ្តុំផ្គត់ផ្គង់ចែកចាយ	
ឈ្មោះ និងអាសយដ្ឋាននៃក្រុមហ៊ុនប្រភពដើមផ្គត់ផ្គង់ចែកចាយ	
ឈ្មោះ និងអាសយដ្ឋាននៃក្រុមហ៊ុនប្រភពដើមលាយផ្សំ	
II- គោលបំណងនៃការស្នើសុំ (Purpose and state of application) "គូសក្នុងប្រអប់"	
<input type="checkbox"/> ធ្វើវិភាគនិងធ្វើការពិសោធន៍សាកល្បងដីវប្រសិទ្ធភាព <input type="checkbox"/> ធ្វើការប្រើប្រាស់ដោយផ្ទាល់ <input type="checkbox"/> ធ្វើអំណោយដល់សាធារណៈ:	<input type="checkbox"/> ប្រើប្រាស់សម្រាប់វិស័យសាធារណៈ <input type="checkbox"/> ធ្វើការពិសោធប្រឡោះជ្រាវ <input type="checkbox"/> គោលបំណងមិនមែនពាណិជ្ជកម្មផ្សេងទៀត

III-មធ្យោបាយដឹកជញ្ជូន កំពង់ផែ ឬមាត់ច្រកដែលនាំចូលនាំចេញ (Mean of transport, port, or border entry to be imported-exported) “គូសក្នុងប្រអប់”

<p>មធ្យោបាយដឹកជញ្ជូន ៖</p> <p><input type="checkbox"/> រថយន្ត</p> <p><input type="checkbox"/> នាវា</p> <p><input type="checkbox"/> យន្តហោះ</p> <p><input type="checkbox"/> មធ្យោបាយផ្សេងទៀត៖.....</p>	<p>កំពង់ផែឬមាត់ច្រក ៖</p> <p><input type="checkbox"/> កំពង់ផែ.....</p> <p>.....</p> <p><input type="checkbox"/> មាត់ច្រក.....</p> <p>.....</p>
--	---

IV- ប្រភេទនិងបរិមាណថ្នាំកសិកម្មដែលស្នើសុំនាំចូល (Specification & quantity of pesticides to be imported) មានភ្ជាប់ CD ឬបញ្ជីដោយឡែក (បើសិនជាច្រើន)

ល.រ N ^o	ឈ្មោះពាណិជ្ជកម្ម ផលិតផលថ្នាំ កសិកម្ម Trade name of Pesticide Product	ឈ្មោះទូទៅ “សារធាតុសកម្ម” Common name “Active Ingredient”	លេខអត្ត សញ្ញាណ CAS N ^o	លេខបញ្ជីកា Registration N ^o	ក្រុមហ៊ុនឬប្រទេស ប្រភពដើម Company/ Country of origin	បរិមាណស្នើ សុំនាំចូល Quantity to be imported
១						
២						
៣						
៤						
៥						
៦						
៧						
៨						
៩						
១០						

សរុបចំនួន.....មុខ បរិមាណ.....

V-បញ្ជីឯកសារត្រូវភ្ជាប់ជាមួយ (List of documents enclosed)

១- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ ឬប័ណ្ណបង់ពន្ធលើផលរបរ (ITR) នៃឆ្នាំចុងក្រោយ ឬឯកសារបញ្ជាក់ការចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត។	០១ច្បាប់
២- ឯកសារឬកិច្ចសន្យាបញ្ជាក់ការផ្គត់ផ្គង់របស់ក្រុមហ៊ុនប្រភពដើមនាំចេញថ្នាំកសិកម្ម។	០១ច្បាប់
៣- លិខិតយថាភូតរបស់អ្នកស្នើសុំ (នីតិបុគ្គលសាធារណៈឬនីតិបុគ្គលឯកជន)។	០១ច្បាប់
៤- វិញ្ញាបនបត្របញ្ជាក់បញ្ជីកាថ្នាំកសិកម្មតាមយថាប្រភេទនីមួយៗ ដែលត្រូវស្នើសុំនាំចូល។	០១ច្បាប់
៥- ព្រឹត្តិប័ត្រព័ត៌មានសុវត្ថិភាពនៃថ្នាំកសិកម្ម ឬឯកសារយថាប្រភេទបច្ចេកទេស ប្រភពដើមនៃថ្នាំកសិកម្ម។	០១ច្បាប់
៦- ព័ត៌មានស្តីពីប្រភេទដំណាំនិងសមាសភាពចង្រៃគោលដៅដែលត្រូវប្រើ ផ្ទៃដីដែលត្រូវប្រើ ឬត្រូវពិសោធសាកល្បង បរិមាណសារធាតុសកម្មឬផលិតផលលាយផ្សំត្រូវប្រើ រយៈពេលធ្វើការសាកល្បង ឈ្មោះនិងទីតាំងនៃស្ថានីយពិសោធសាកល្បង និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធការប្រើប្រាស់ឬការពិសោធសាកល្បងថ្នាំកសិកម្ម។	០១ច្បាប់
៧- របាយការណ៍អំពីសមត្ថភាពធ្វើប្រតិបត្តិការនាំចូលនិងការប្រើប្រាស់ថ្នាំកសិកម្មរបស់អ្នកស្នើសុំនៅក្នុងឆ្នាំចុងក្រោយមុនពេលស្នើសុំ (សម្រាប់ក្រុមហ៊ុនវិនិយោគដំណាំកសិឧស្សាហកម្ម សហគមន៍កសិកម្ម កសិដ្ឋានខ្នាតធំ ឬនីតិបុគ្គលឯកជនផ្សេងទៀត)។	០១ច្បាប់
៨- វិញ្ញាបនបត្រចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម(តាមទីតាំងនីមួយៗ)។	០១ច្បាប់
៩- វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចេញលិខិតអនុញ្ញាតនាំចូល។	០១ច្បាប់
១០- CD soft copy នៃបញ្ជីឈ្មោះថ្នាំកសិកម្មដែលស្នើសុំនាំចូល គំរូសំបកវេចខ្ចប់គំរូស្លាកសញ្ញាព័ត៌មាន បរិយាយប័ណ្ណសម្រាប់ការណែនាំ ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត។	០១ច្បាប់

VI-ការស្នើសុំ

ខ្ញុំបាទឬនាងខ្ញុំជា.....
 សូមដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចូលថ្នាំកសិកម្មក្រៅគោលបំណងពាណិជ្ជកម្ម ដោយបានបំពេញព័ត៌មាននិងភ្ជាប់ឯកសារគ្រប់គ្រាន់ជូនដូចខាងលើ និងសូមគោរពស្នើសុំការពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្តីអនុគ្រោះ។

....., ថ្ងៃទី ខែ ឆ្នាំ

អ្នកស្នើសុំ
 ហត្ថលេខា ឈ្មោះ និងត្រា

សម្រាប់នាយកដ្ឋាននីតិកម្មកសិកម្មតែប៉ុណ្ណោះ: (Department of Agricultural Legislation use only)

សាលាកបត្រប្រគល់-ទទួលសំណុំឯកសារ: លេខ កាលបរិច្ឆេទទទួល:

មន្ត្រីទទួលសំណុំឯកសារ: ហត្ថលេខា

សំណើសុំ នាំចូល នាំចេញ

បរិមាណស្នើសុំ: ចំនួន.....មុខ.....បរិមាណ.....

ប្រទេសប្រភពដើមនាំចេញ:.....

មធ្យោបាយដឹកជញ្ជូន:

មាត់ច្រក :

វិក្កយបត្របង់កម្រៃសេវាកម្មចេញលិខិតអនុញ្ញាតលេខ:.....

កំណត់សម្គាល់:.....

.....

.....

.....

កំណត់សម្គាល់:

- ១- រាល់ឯកសារថតចម្លងដែលបញ្ជាក់អំពីព័ត៌មានទូទៅរបស់អ្នកស្នើសុំដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន វិញ្ញាបនបត្រ ឬឯកសារផ្សេងទៀត ត្រូវភ្ជាប់ឬបង្ហាញច្បាប់ដើមដល់មន្ត្រីទទួលឯកសារនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឬត្រូវមានសេចក្តីបញ្ជាក់លើឯកសារថតចម្លងទាំងនោះដោយសាលារាជធានី ខេត្តតាមនីតិវិធីជាធរមាន។
- ២- ក្នុងករណីតំណាងក្រុមហ៊ុនឬតំណាងនីតិបុគ្គលទទួលខុសត្រូវផ្ទាល់ក្នុងដំណើរការដាក់ពាក្យស្នើសុំនេះ ក្រុមហ៊ុនឬនីតិបុគ្គលនោះត្រូវចេញលិខិតប្រគល់សិទ្ធិឲ្យបុគ្គលនោះជាតំណាងស្របច្បាប់របស់ខ្លួន ដោយត្រូវភ្ជាប់លិខិតប្រគល់សិទ្ធិនេះជាមួយពាក្យស្នើសុំ។



គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬវេចខ្ចប់ជាថ្មី

ក-គំរូពាក្យស្នើសុំលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬវេចខ្ចប់ជាថ្មី ថ្នាំកសិកម្ម

I-ព័ត៌មានទូទៅអ្នកស្នើសុំ (General Information on the Applicant)	
១-ឈ្មោះអ្នកស្នើសុំ:	
២-សញ្ជាតិ:	អាយុ: ភេទ ៖
៣-អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនលេខ:	ផុតកំណត់ថ្ងៃទី:
៤-ក្រុមហ៊ុនឬនីតិបុគ្គលឯកជន៖ "គុសក្នុងប្រអប់"	
<input type="checkbox"/> លាយផ្សំ <input type="checkbox"/> វេចខ្ចប់ជាថ្មី <input type="checkbox"/> នាំចេញ <input type="checkbox"/> ផ្គត់ផ្គង់ចែកចាយ <input type="checkbox"/> សហគមន៍កសិកម្ម <input type="checkbox"/> នីតិបុគ្គលឯកជនផ្សេងទៀត (បញ្ជាក់):	
៥-អាសយដ្ឋាននៅកម្ពុជា:	
ទូរសព្ទឬទូរសារ:	
គេហទំព័រ:	
៦-ចុះបញ្ជីពាណិជ្ជកម្ម:	
ចុះបញ្ជីនីតិបុគ្គលផ្សេងទៀត:	
៧-ឃ្លាំងសន្និធិ	
លេខចុះបញ្ជី និងអាសយដ្ឋាន	
៨-វិញ្ញាបនបត្រពីក្រុមហ៊ុនមេ "បើសិនជាមាន"	
៩-អត្តសញ្ញាណនៃប្រករលាយផ្សំឬផ្គត់ផ្គង់ចែកចាយ	
ឈ្មោះអ្នកលាយផ្សំនិងអាសយដ្ឋាននៃគ្រឹះស្ថានលាយផ្សំ	
លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មី	

II-គោលបំណងនៃការស្នើសុំ (Purpose and state of application) “គូសក្នុងប្រអប់”

- | | |
|--|---|
| <ul style="list-style-type: none"> <input type="checkbox"/> ការនាំចេញ <input type="checkbox"/> ការវេចខ្ចប់ជាថ្មី <input type="checkbox"/> ការផ្គត់ផ្គង់ចែកចាយ | <ul style="list-style-type: none"> <input type="checkbox"/> ការបន្តសុពលភាពលិខិតអនុញ្ញាត <input type="checkbox"/> ការផ្ទេរសិទ្ធិលើលិខិតអនុញ្ញាត <input type="checkbox"/> គោលបំណងពាណិជ្ជកម្មផ្សេងទៀត |
|--|---|

III-យថាប្រភេទថ្នាំកសិកម្ម សមត្ថភាពលាយផ្សំ ឬវេចខ្ចប់ជាថ្មី (Specification of pesticides, production/repack capacity) មានភ្ជាប់ CD ឬបញ្ជីដោយឡែក (បើសិនជាច្រើន)

ល.រ N°	ឈ្មោះពាណិជ្ជកម្ម ផលិតផលថ្នាំកសិកម្ម Trade name of Pesticide Product	ឈ្មោះទូទៅ “សារធាតុសកម្ម” Common name “Active Ingredient”	លេខអត្ត សញ្ញាណ CAS N°	លេខបញ្ជីក Registration N°	ក្រុមហ៊ុនឬប្រទេសប្រកបដើម Company/ Country of origin (សម្រាប់ការវេចខ្ចប់ជាថ្មី)	បរិមាណស្នើសុំសមត្ថភាព លាយផ្សំឬវេចខ្ចប់ជាថ្មី Capacity of Production
១						
២						
៣						
៤						
៥						
៦						
៧						
៨						
៩						
១០						

សរុបចំនួន.....មុខ បរិមាណ.....

IV-បញ្ជីឯកសារត្រូវភ្ជាប់ជាមួយ (List of documents enclosed)

១- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ ឬប័ណ្ណបង់ពន្ធលើផលរបរ (ITR) នៃឆ្នាំចុងក្រោយ ឬឯកសារបញ្ជាក់ការចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត។	០១ច្បាប់
២- ប្រកាសឬអាជ្ញាប័ណ្ណអនុញ្ញាតបង្កើតរោងចក្រ សិប្បកម្មផលិតលាយផ្សំថ្នាំកសិកម្ម ដែលចេញដោយក្រសួងឧស្សាហកម្ម វ៉ែនិងថាមពល។	០១ច្បាប់
៣- របាយការណ៍ត្រួតពិនិត្យដំណើរការលាយផ្សំឬវេចខ្ចប់ជាថ្មី នៅមុនពេលចេញលិខិតអនុញ្ញាតធ្វើប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មីថ្នាំកសិកម្ម។	០១ច្បាប់
៤- វិញ្ញាបនបត្របញ្ជាក់បញ្ជីកាសិកម្មតាមរបាយការណ៍ប្រភេទនីមួយៗ ដែលត្រូវធ្វើប្រតិបត្តិការ	០១ច្បាប់

<p>លាយផ្សំឬវេចខ្ចប់ជាថ្មី។</p>	
<p>៥- សំបកវេចខ្ចប់ថ្នាំកសិកម្មតាមយថាប្រភេទនីមួយៗដែលមានស្លាកសញ្ញាព័ត៌មានឬបរិយាយប័ណ្ណសម្រាប់ការណែនាំជាភាសាខ្មែរ ដែលបានយល់ព្រមនៅពេលធ្វើការចុះបញ្ជី។</p>	<p>០១ច្បាប់</p>
<p>៦- លិខិតបញ្ជាក់របស់ក្រុមហ៊ុននូវអត្តសញ្ញាណបុគ្គលិកបច្ចេកទេសប្រចាំការគ្រឹះស្ថានលាយផ្សំ ឬវេចខ្ចប់ជាថ្មីថ្នាំកសិកម្មរបស់ខ្លួន និងដែលមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។</p>	<p>០១ច្បាប់</p>
<p>៧- របាយការណ៍អំពីសមត្ថភាពប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មីថ្នាំកសិកម្ម របស់ក្រុមហ៊ុននៅក្នុងឆ្នាំចុងក្រោយមុនពេលស្នើសុំ។</p>	<p>០១ច្បាប់</p>
<p>៨- វិញ្ញាបនបត្រចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម(តាមទីតាំងនីមួយៗ)។</p>	<p>០១ច្បាប់</p>
<p>៩- វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចេញលិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មីថ្នាំកសិកម្ម។</p>	<p>០១ច្បាប់</p>
<p>១០- CD soft-copy នៃបញ្ជីយថាប្រភេទថ្នាំកសិកម្មដែលធ្វើប្រតិបត្តិការផលិតលាយផ្សំឬវេចខ្ចប់ជាថ្មី គំរូសំបកវេចខ្ចប់ គំរូស្លាកសញ្ញាព័ត៌មាន បរិយាយប័ណ្ណសម្រាប់ការណែនាំ ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត។</p>	<p>០១ច្បាប់</p>
<p>V-ការស្នើសុំ</p>	
<p>ខ្ញុំបាទឬនាងខ្ញុំជា..... សូមដាក់ព្យាស្នើសុំលិខិតអនុញ្ញាតធ្វើប្រតិបត្តិការផលិតលាយផ្សំ ឬវេចខ្ចប់ជាថ្មីថ្នាំកសិកម្ម ដែលមានព័ត៌មាននិងឯកសារភ្ជាប់ជូនដូចខាងលើ និងសូមគោរពស្នើសុំការពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្តីអនុគ្រោះ។</p> <p style="text-align: right;">ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ អ្នកស្នើសុំ ហត្ថលេខា ឈ្មោះ និងត្រា</p>	

សម្រាប់នាយកដ្ឋាននីតិកម្មកសិកម្មតែប៉ុណ្ណោះ (Department of Agricultural Legislation use only)	
សាលាកបត្រប្រគល់-ទទួលសំណុំឯកសារ៖ លេខ	កាលបរិច្ឆេទទទួល៖
មន្ត្រីទទួលសំណុំឯកសារ៖	ហត្ថលេខា
សំណើសុំ <input type="checkbox"/> ប្រតិបត្តិការផលិតលាយផ្សំ	<input type="checkbox"/> វេចខ្ចប់ជាថ្មី
ប្រភេទថ្នាំកសិកម្មស្នើសុំ៖.....	
សមត្ថភាពលាយផ្សំវេចខ្ចប់ជាថ្មីប្រចាំឆ្នាំ៖.....	
វិក្កយបត្របង់កម្រៃសេវាកម្មចេញលិខិតអនុញ្ញាតលេខ៖.....	
កំណត់សម្គាល់៖.....	
.....	

កំណត់សម្គាល់៖

- ១- រាល់ឯកសារចិតចម្លងដែលបញ្ជាក់អំពីព័ត៌មានទូទៅរបស់អ្នកស្នើសុំដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន វិញ្ញាបនបត្រ ឬឯកសារផ្សេងទៀត ត្រូវភ្ជាប់ឬបង្ហាញច្បាប់ដើមដល់មន្ត្រីទទួលឯកសារនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឬត្រូវមានសេចក្តីបញ្ជាក់លើឯកសារចិតចម្លងទាំងនោះដោយសាលារាជធានី ខេត្តតាមនីតិវិធីជាធរមាន។
- ២- ក្នុងករណីតំណាងក្រុមហ៊ុនឬតំណាងនីតិបុគ្គលទទួលខុសត្រូវផ្ទាល់ក្នុងដំណើរការដាក់ពាក្យស្នើសុំនេះ ក្រុមហ៊ុនឬនីតិបុគ្គលនោះត្រូវចេញលិខិតប្រគល់សិទ្ធិឲ្យបុគ្គលនោះជាតំណាងស្របច្បាប់របស់ខ្លួន ដោយត្រូវភ្ជាប់លិខិតប្រគល់សិទ្ធិនេះជាមួយពាក្យស្នើសុំ។



**គំរូសំណុំបែបបទសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីថ្នាំ
សន្តិវិធីថ្នាំកសិកម្ម**

ក- គំរូពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីថ្នាំសន្តិវិធីថ្នាំកសិកម្ម

I-ព័ត៌មានទូទៅនៃអ្នកស្នើសុំ (General Information on the Applicant)	
១-ឈ្មោះអ្នកស្នើសុំ:	
២-សញ្ជាតិ:	អាយុ: កេ ១ ៖
៣-អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនលេខ:	ផុតកំណត់ថ្ងៃទី:
៤-ក្រុមហ៊ុនឬនីតិបុគ្គលឯកជន: "គូសក្នុងប្រអប់"	
<input type="checkbox"/> នាំចូលនាំចេញ <input type="checkbox"/> ផ្គត់ផ្គង់ចែកចាយ <input type="checkbox"/> លាយផ្សំ <input type="checkbox"/> វេចខ្ចប់ជាថ្មី <input type="checkbox"/> សហគមន៍កសិកម្ម <input type="checkbox"/> ក្រុមហ៊ុនវិនិយោគដ៏ណែនាំកសិឧស្សាហកម្ម <input type="checkbox"/> កសិដ្ឋានខ្នាតធំ <input type="checkbox"/> នីតិបុគ្គលឯកជនផ្សេងទៀត (បញ្ជាក់) ៖	
៥-អាសយដ្ឋាននៅកម្ពុជា:	
ទូរសព្ទឬទូរសារ:	
គេហទំព័រ:	
៦-ចុះបញ្ជីពាណិជ្ជកម្ម: ចុះបញ្ជីនីតិបុគ្គលផ្សេងទៀត:	
៧-វិញ្ញាបនបត្រពីក្រុមហ៊ុនមេ "បើសិនជាមាន"	
II-គោលបំណងនៃការស្នើសុំ (Purpose and state of application) "គូសក្នុងប្រអប់"	
<input type="checkbox"/> ការនាំចូលនាំចេញ <input type="checkbox"/> ការលាយផ្សំ <input type="checkbox"/> ការវេចខ្ចប់ជាថ្មី <input type="checkbox"/> ការផ្គត់ផ្គង់ចែកចាយ	<input type="checkbox"/> ការបន្តសុពលភាពវិញ្ញាបនបត្រ <input type="checkbox"/> ការផ្ទេរសិទ្ធិលើវិញ្ញាបនបត្រ <input type="checkbox"/> ការប្រើប្រាស់ដោយផ្ទាល់ <input type="checkbox"/> គោលបំណងផ្សេងទៀត

III-ទីតាំងឃ្នាំងសន្និធិកសិកម្ម (Location of Warehouse)

ល.រ No	ឈ្មោះឃ្នាំងសន្និធិ	អាសយដ្ឋាន	ផ្ទៃឃ្នាំងសន្និធិ & សមត្ថភាពសន្និធិ
១			
២			
៣			
៤			
៥			

IV-បញ្ជីឯកសារត្រូវភ្ជាប់ជាមួយ (List of documents enclosed)

១- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ ឬប័ណ្ណបង់ពន្ធលើផលរបេ (ITR) នៃឆ្នាំចុងក្រោយ ឬឯកសារបញ្ជាក់ការចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត។	០១ច្បាប់
២- លិខិតអនុញ្ញាតដែលមានសុពលភាព <input type="checkbox"/> -នាំចូលនាំចេញ <input type="checkbox"/> -ប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មី <input type="checkbox"/> -ផ្គត់ផ្គង់ចែកចាយ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។	០១ច្បាប់
៣- របាយការណ៍ត្រួតពិនិត្យនិងវាយតម្លៃលើទីតាំងឃ្នាំងសន្និធិ ដោយមន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្ម នៅមុនពេលធ្វើការចុះបញ្ជី។	០១ច្បាប់
៤- វិញ្ញាបនបត្របញ្ជាក់បញ្ជីកាដឹកសិកម្មតាមរបៀបប្រភេទនីមួយៗ ដែលត្រូវធ្វើសន្និធិនៅក្នុងឃ្នាំង។	០១ច្បាប់
៥- វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចុះបញ្ជីឃ្នាំងសន្និធិថ្នាំកសិកម្ម។	០១ច្បាប់
៦- របាយការណ៍អំពីសមត្ថភាពធ្វើប្រតិបត្តិការសន្និធិថ្នាំកសិកម្ម របស់ក្រុមហ៊ុនក្នុងឆ្នាំចុងក្រោយមុនពេលស្នើសុំ។	០១ច្បាប់

V- ការស្នើសុំ

ខ្ញុំបាទឬនាងខ្ញុំជា.....
 សូមដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្នាំងសន្និធិថ្នាំកសិកម្ម ដែលមានព័ត៌មាននិងឯកសារភ្ជាប់ជូនដូចខាងលើ និងសូមគោរពស្នើសុំការពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្តីអនុគ្រោះ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ
អ្នកស្នើសុំ
 ហត្ថលេខា ឈ្មោះ និងត្រា

សម្រាប់នាយកដ្ឋាននីតិកម្មកសិកម្មតែប៉ុណ្ណោះ (Department of Agricultural Legislation use only)

សាលាកបត្រប្រគល់-ទទួលសំណុំឯកសារ៖ លេខ	កាលបរិច្ឆេទទទួល៖
មន្ត្រីទទួលសំណុំឯកសារ៖	ហត្ថលេខា
សំណើសុំ <input type="checkbox"/> ប្រតិបត្តិការផលិតលាយផ្សំ	<input type="checkbox"/> វេចខ្ចប់ជាថ្មី
ចំនួនឃ្លាំងសន្និធិស្នើសុំ៖.....	
វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចុះបញ្ជីឃ្លាំងសន្និធិ៖.....	
កំណត់សម្គាល់៖.....	
.....	
.....	

កំណត់សម្គាល់៖

- ១- រាល់ឯកសារថតចម្លងដែលបញ្ជាក់អំពីព័ត៌មានទូទៅរបស់អ្នកស្នើសុំដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន វិញ្ញាបនបត្រ ឬឯកសារផ្សេងទៀត ត្រូវភ្ជាប់ឬបង្ហាញច្បាប់ដើមដល់មន្ត្រីទទួលឯកសារនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឬត្រូវមានសេចក្តីបញ្ជាក់លើឯកសារថតចម្លងទាំងនោះដោយសាលារាជធានី ខេត្តតាមនីតិវិធីជាធរមាន។
- ២- ក្នុងករណីតំណាងក្រុមហ៊ុនឬតំណាងនីតិបុគ្គលទទួលខុសត្រូវផ្ទាល់ក្នុងដំណើរការដាក់ពាក្យស្នើសុំនេះ ក្រុមហ៊ុនឬនីតិបុគ្គលនោះត្រូវចេញលិខិតប្រគល់សិទ្ធិឲ្យបុគ្គលនោះជាតំណាងស្របច្បាប់របស់ខ្លួន ដោយត្រូវភ្ជាប់លិខិតប្រគល់សិទ្ធិនេះជាមួយពាក្យស្នើសុំ។



ឧបសម្ព័ន្ធទី៤ នៃប្រកាស លេខ១២០ប្រក.កសក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣

ស្តីពី "នីតិវិធីនៃការគ្រប់គ្រងថ្នាំកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម"

កំរិតសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ថែកចាយថ្នាំកសិកម្ម

ក- កំរិតស្នើសុំលិខិតអនុញ្ញាតផ្គត់ផ្គង់ថែកចាយថ្នាំកសិកម្ម

I-ព័ត៌មានទូទៅស្តីពីអ្នកស្នើសុំ (General Information on the Applicant)	
១-ឈ្មោះអ្នកស្នើសុំ:	
២-សញ្ជាតិ:	អាយុ: កើត ៖
៣-អត្តសញ្ញាណប័ណ្ណប្រលិខិតឆ្លងដែនលេខ:	ផុតកំណត់ថ្ងៃទី:
៤-ក្រុមហ៊ុនឬនីតិបុគ្គលឯកជន: "គូសក្នុងប្រអប់"	
<input type="checkbox"/> នាំចូលនាំចេញ <input type="checkbox"/> វេចខ្ចប់ជាថ្មី <input type="checkbox"/> លាយផ្សំ <input type="checkbox"/> ផ្គត់ផ្គង់ថែកចាយ <input type="checkbox"/> សហគមន៍កសិកម្ម <input type="checkbox"/> នីតិបុគ្គលឯកជនផ្សេងទៀត (បញ្ជាក់) ៖	
៥-អាសយដ្ឋាននៅកម្ពុជា:	
ទូរសព្ទឬទូរសារ:	
គេហទំព័រ:	
៦-ចុះបញ្ជីពាណិជ្ជកម្ម:	
ចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត:	
៧-ឃ្លាំងសន្តិធិ	
លេខចុះបញ្ជី និងអាសយដ្ឋាន	
៨-វិញ្ញាបនបត្រពីក្រុមហ៊ុនមេ "បើសិនជាមាន"	
៩-អត្តសញ្ញាណនៃប្រកាសលាយផ្សំឬផ្គត់ផ្គង់ថែកចាយ	
ឈ្មោះនិងអាសយដ្ឋាននៃក្រុមហ៊ុនប្រកាសលាយផ្សំឬផ្គត់ផ្គង់ថែកចាយថ្នាំកសិកម្ម (ករណីនាំចូល)	
ឈ្មោះអ្នកលាយផ្សំនិងអាសយដ្ឋាននៃគ្រឹះស្ថានលាយផ្សំថ្នាំ កសិកម្ម (ករណីផលិតក្នុងស្រុក)	
II-គោលបំណងនៃការស្នើសុំ (Purpose and state of application) "គូសក្នុងប្រអប់"	
<input type="checkbox"/> ការផ្គត់ផ្គង់ថែកចាយ <input type="checkbox"/> ការផ្ទេរសិទ្ធិលើលិខិតអនុញ្ញាត	<input type="checkbox"/> ការបន្តសុពលភាពលិខិតអនុញ្ញាត <input type="checkbox"/> គោលបំណងផ្សេងទៀត

III-យថាប្រភេទនិងបរិមាណថ្នាំកសិកម្មដែលស្នើសុំការផ្គត់ផ្គង់ចែកចាយ (Specification & quantity of pesticides to be distributed) មានភ្ជាប់ CD ឬបញ្ជីដោយឡែក (បើសិនជាច្រើន)

ល.រ N ^o	ឈ្មោះពាណិជ្ជកម្ម ផលិតផលថ្នាំកសិកម្ម Trade name of Pesticide Product	ឈ្មោះទូទៅ "សារធាតុសកម្ម" Common name "Active Ingredient"	លេខអត្ត សញ្ញាណ CAS N ^o	លេខបញ្ជីកា Registration N ^o	ក្រុមហ៊ុនឬ ប្រទេសប្រកបដើម Company/ Country of origin	បរិមាណស្នើសុំ ផ្គត់ផ្គង់ចែកចាយប្រចាំឆ្នាំ Quantity to be Distributed Per year
១						
២						
៣						
៤						
៥						
៦						
៧						
៨						
៩						
១០						

សរុបចំនួន.....មុខ បរិមាណ.....

IV-មត្រង់កសារត្រូវភ្ជាប់ជាមួយ (List of documents enclosed)

១- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ ឬប័ណ្ណបង់ពន្ធលើផលរបរ (ITR) នៃឆ្នាំចុងក្រោយ ឬឯកសារបញ្ជាក់ការចុះបញ្ជីនីតិបុគ្គលឯកជនផ្សេងទៀត។	០១ច្បាប់
២- ័លិខិតអនុញ្ញាតនាំចូល ័លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំឬវេចខ្ចប់ជាថ្មីថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើមដែលផ្គត់ផ្គង់ចែកចាយដោយផ្ទាល់ ឬសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយបន្ត។	០១ច្បាប់
៣- កិច្ចសន្យាបញ្ជាក់ការផ្គត់ផ្គង់របស់ក្រុមហ៊ុនដើម សម្រាប់ការស្នើសុំផ្គត់ផ្គង់ចែកចាយបន្ត។	០១ច្បាប់
៤- វិក័យបត្របណ្តោះអាសន្នបញ្ជាក់ថ្លៃថ្នាំកសិកម្មតាមយថាប្រភេទ ដែលស្នើសុំផ្គត់ផ្គង់ចែកចាយ។	០១ច្បាប់
៥- វិញ្ញាបនបត្របញ្ជាក់បញ្ជីកាថ្នាំកសិកម្មតាមយថាប្រភេទនីមួយៗ ដែលត្រូវស្នើសុំផ្គត់ផ្គង់ចែកចាយ។	០១ច្បាប់
៦- សំបកវេចខ្ចប់ថ្នាំកសិកម្មតាមប្រភេទនីមួយៗដែលមានស្លាកសញ្ញាព័ត៌មានឬបរិយាយប័ណ្ណសម្រាប់ការណែនាំជាភាសាខ្មែរដែលបានយល់ព្រមនៅពេលធ្វើការចុះបញ្ជី។	០១ច្បាប់

៧- របាយការណ៍អំពីសមត្ថភាពធ្វើប្រតិបត្តិការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មរបស់អ្នកស្នើសុំនៅក្នុងឆ្នាំចុងក្រោយមុនពេលស្នើសុំ។	០១ច្បាប់
៨- បញ្ជីឈ្មោះ អត្តសញ្ញាណ អាស័យដ្ឋាន របស់សាខា គ្រឹះស្ថានលក់ដុលកំរាយ ឬកសិដ្ឋានតាមរាជធានី ខេត្តនីមួយៗដែលចុះកិច្ចសន្យាទទួលយកការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មរបស់ក្រុមហ៊ុនសាមី។	០១ច្បាប់
៩- វិញ្ញាបនបត្រចុះបញ្ជីឃ្នាំងសន្និធិថ្នាំកសិកម្ម(តាមទីតាំងនីមួយៗ)។	០១ច្បាប់
១០- វិញ្ញាបនបត្របញ្ជាក់ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ដែលរៀបចំដោយមន្ទីរកសិកម្មរាជធានី ខេត្តសាមី(សម្រាប់អ្នកផ្គត់ផ្គង់ចែកចាយបន្ត)។	០១ច្បាប់
១១- វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចេញលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយ។	០១ច្បាប់
១២- CD soft copy នៃបញ្ជីឈ្មោះថ្នាំកសិកម្មដែលស្នើសុំផ្គត់ផ្គង់ចែកចាយគំរូសំបកវេចខ្ចប់គំរូស្លាកសញ្ញាព័ត៌មាន បរិយាយប័ណ្ណសម្រាប់ការណែនាំ ឬព័ត៌មានពាក់ព័ន្ធផ្សេងទៀត។	០១ច្បាប់

V- ការស្នើសុំ

ខ្ញុំបាទឬនាងខ្ញុំជា.....

សូមដាក់ពាក្យស្នើសុំធ្វើលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម ដែលមានព័ត៌មាននិងឯកសារភ្ជាប់ជូនដូចខាងលើ និងសូមគោរពស្នើសុំការពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្តីអនុគ្រោះ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ខែ ឆ្នាំ

អ្នកស្នើសុំ

ហត្ថលេខា ឈ្មោះ និងត្រា

សម្រាប់នាយកដ្ឋាននីតិកម្មកសិកម្មតែប៉ុណ្ណោះ (Department of Agricultural Legislation use only)	
សាលាកបត្រប្រគល់-ទទួលសំណុំឯកសារ៖ លេខ	កាលបរិច្ឆេទទទួល៖
មន្ត្រីទទួលសំណុំឯកសារ៖	ហត្ថលេខា
ប្រភេទថ្នាំកសិកម្មស្នើសុំ៖.....	
បរិមាណស្នើសុំប្រចាំឆ្នាំ៖.....	
វិក្កយបត្របង់កម្រៃសេវាកម្មចេញលិខិតអនុញ្ញាតលេខ៖.....	
កំណត់សម្គាល់៖.....	

កំណត់សម្គាល់៖

- ១- រាល់ឯកសារថតចម្លងដែលបញ្ជាក់អំពីព័ត៌មានទូទៅរបស់អ្នកស្នើសុំដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន វិញ្ញាបនបត្រ ឬឯកសារផ្សេងទៀត ត្រូវភ្ជាប់ឬបង្ហាញច្បាប់ដើមដល់មន្ត្រីទទួលឯកសារនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឬត្រូវមានសេចក្តីបញ្ជាក់លើឯកសារថតចម្លងទាំងនោះដោយសាលារាជធានី ខេត្តតាមនីតិវិធីជាធរមាន។
- ២- ក្នុងករណីតំណាងក្រុមហ៊ុនឬតំណាងនីតិបុគ្គលទទួលខុសត្រូវផ្ទាល់ក្នុងដំណើរការដាក់ពាក្យស្នើសុំនេះ ក្រុមហ៊ុនឬនីតិបុគ្គលនោះត្រូវចេញលិខិតប្រគល់សិទ្ធិឲ្យបុគ្គលនោះជាតំណាងស្របច្បាប់របស់ខ្លួន ដោយត្រូវភ្ជាប់លិខិតប្រគល់សិទ្ធិនេះជាមួយពាក្យស្នើសុំ។



ឧបសម្ព័ន្ធទី៥ នៃប្រកាស លេខ១២០ប្រក.កសក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣

ស្តីពី "នីតិវិធីនៃការគ្រប់គ្រងថ្នាក់កម្មវិធីសិក្សាស្រាវជ្រាវសិក្សា"

គំរូសំណុំបែបបទសម្រាប់ការស្នើសុំលិខិតអនុញ្ញាតលក់ដុលកំរាយថ្នាក់កម្មវិធីសិក្សា

ក-គំរូការស្នើសុំលិខិតអនុញ្ញាតលក់ដុលកំរាយថ្នាក់កម្មវិធីសិក្សា

I-ព័ត៌មានទូទៅអ្នកស្នើសុំ (General Information on the Applicant)	
១-ឈ្មោះអ្នកស្នើសុំ:	
២-សញ្ជាតិ:	អាយុ: កេ ទ :
៣-អត្តសញ្ញាណប័ណ្ណលេខ :	ផុតកំណត់ថ្ងៃទី:
៤-គ្រឹះស្ថានលក់ដុលកំរាយ ឬសាខារបស់ក្រុមហ៊ុនដើមនាំចូលនាំចេញ លាយផ្សំ វេចខ្ចប់ជាថ្មី ផ្គត់ផ្គង់ចែកចាយ:	
ឈ្មោះសាខារបស់ក្រុមហ៊ុនដើម:	
ឈ្មោះគ្រឹះស្ថាន:	
អាសយដ្ឋាន:	
ទូរសព្ទឬទូរសារ:	
៦-ឃ្លាំងសន្និធិ	
លេខចុះបញ្ជី និងអាសយដ្ឋាន	
II-គោលបំណងនៃការស្នើសុំ (Purpose and state of application) "គូសក្នុងប្រអប់"	
<input type="checkbox"/> ការលក់ដុលកំរាយ <input type="checkbox"/> ការផ្ទេរសិទ្ធិលើលិខិតអនុញ្ញាត	<input type="checkbox"/> ការបន្តសុពលភាពលិខិតអនុញ្ញាត <input type="checkbox"/> គោលបំណងផ្សេងទៀត

III- យថាប្រភេទនិងបរិមាណថ្នាំកសិកម្មដែលស្នើសុំការលក់ដុលកំរាយ (Specification & quantity of pesticides to be sold) មានភ្ជាប់ CD ឬបញ្ជីដោយឡែក (បើសិនជាច្រើន)

ល.រ N ^o	ឈ្មោះ ពាណិជ្ជកម្ម Trade name	ឈ្មោះទូទៅ សារធាតុសកម្ម Common name "Active Ingredient"	លេខអត្ត សញ្ញាណ CAS N ^o	លេខបញ្ជីកា Registration N ^o	ក្រុមហ៊ុនដើម ផ្គត់ផ្គង់ Company of origin	បរិមាណស្នើសុំការលក់ដុល កំរាយប្រចាំឆ្នាំ Annual quantity to be sold
១						
២						
៣						
៤						
៥						
៦						
៧						
៨						
៩						
១០						

សរុបចំនួន.....មុខ បរិមាណ.....

IV- បញ្ជីឯកសារត្រូវភ្ជាប់ជាមួយ (List of documents enclosed)

១- ប័ណ្ណប៉ាតង់ ឬប័ណ្ណបង់ពន្ធលើផលរបរ (ITR) នៃឆ្នាំចុងក្រោយ។	០១ច្បាប់
២- វិញ្ញាបនបត្របញ្ជាក់ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ដែលរៀបចំដោយមន្ទីរកសិកម្មរាជធានីខេត្តសាមី។	០១ច្បាប់
៣- បញ្ជីឈ្មោះ អត្តសញ្ញាណ អាសយដ្ឋានរបស់ក្រុមហ៊ុនដើមដែលធ្វើការផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មដល់គ្រឹះស្ថានលក់ដុលកំរាយ។	០១ច្បាប់
៤- វិញ្ញាបនបត្រចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម (ក្នុងករណីមានឃ្លាំងសន្និធិសម្រាប់លក់ដុំ) ។	០១ច្បាប់
៥- វិក្កយបត្របង់កម្រៃសេវាកម្មសម្រាប់ការចេញលិខិតអនុញ្ញាតលក់ដុលកំរាយ។	០១ច្បាប់

V- ការស្នើសុំ

ខ្ញុំបាទឬនាងខ្ញុំជាម្ចាស់គ្រឹះស្ថានលក់ដុលកំរាយថ្នាំកសិកម្ម សូមដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតលក់ដុលកំរាយថ្នាំកសិកម្ម ដែលមានព័ត៌មាននិងឯកសារភ្ជាប់ជូនដូចខាងលើ និងសូមគោរពស្នើសុំការពិនិត្យសម្រេចរបស់លោកប្រធានមន្ទីរកសិកម្ម ឬលោកប្រធានការិយាល័យច្រកចេញចូលតែមួយ ដោយក្តីអនុគ្រោះ។

ធ្វើនៅ....., ថ្ងៃទី ខែ ឆ្នាំ

អ្នកស្នើសុំ

ហត្ថលេខា ឬស្នាមមេដៃ និងឈ្មោះ

សម្រាប់នាយកដ្ឋាននីតិកម្មកសិកម្មតែប៉ុណ្ណោះ (Department of Agricultural Legislation use only)

សាលាកបត្រប្រគល់-ទទួលសំណុំឯកសារ៖ លេខ	កាលបរិច្ឆេទទទួល៖
មន្ត្រីទទួលសំណុំឯកសារ៖	ហត្ថលេខា
ប្រភេទថ្នាំកសិកម្មស្នើសុំ៖.....	
បរិមាណស្នើសុំ៖ ចំនួន.....មុខ បរិមាណប្រចាំឆ្នាំ.....	
វិក្កយបត្របង់កម្រៃសេវាកម្មចេញលិខិតអនុញ្ញាតលេខ៖.....	
កំណត់សម្គាល់៖.....	
.....	

កំណត់សម្គាល់៖

- ១- រាល់ឯកសារថតចម្លងដែលបញ្ជាក់អំពីព័ត៌មានទូទៅរបស់អ្នកស្នើសុំដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន វិញ្ញាបនបត្រ ឬឯកសារផ្សេងទៀត ត្រូវភ្ជាប់ឬបង្ហាញច្បាប់ដើមដល់មន្ត្រីទទួលឯកសារនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឬត្រូវមានសេចក្តីបញ្ជាក់លើឯកសារថតចម្លងទាំងនោះដោយសាលារាជធានី ខេត្តតាមនីតិវិធីជាធរមាន។
- ២- ក្នុងករណីម្ចាស់គ្រឹះស្ថានលក់ដុលកំរាយថ្នាំកសិកម្ម ចាត់តាំងតំណាងរបស់ខ្លួន ដើម្បីទទួលខុសត្រូវក្នុងដំណើរការដាក់ពាក្យស្នើសុំនេះ ម្ចាស់គ្រឹះស្ថានត្រូវភ្ជាប់លិខិតប្រគល់សិទ្ធិឲ្យបុគ្គលនោះជាមួយពាក្យស្នើសុំ។



ឧបសម្ព័ន្ធ

បទដ្ឋានគតិយុត្តក្រាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម



ក-អនុក្រឹត្យ៖

១-អនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាស័ក្តិរបស់មន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្ម(មាត្រា៩៦)។

២-អនុក្រឹត្យស្តីពីនីតិវិធីនៃការប្រើប្រាស់ប្រភេទដីអ៊ុយរ៉េប្រើជីកសិកម្មផ្សេងទៀតដែលអាចកែច្នៃ ឬផលិតជាគ្រឿងផ្ទុះ ឬបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ(មាត្រា៧៥)។

៣-លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល៖ ការសម្រេចផ្តល់រង្វាន់លើកទឹកចិត្តដល់មន្ត្រីដែលបានចូលរួមក្នុងករណីបង្ក្រាបបទល្មើស(មាត្រា១០៤)។

ខ-ប្រកាសរួម៖

១-ប្រកាសរួមស្តីពីការគ្រប់គ្រងថ្នាំកសិកម្មលំនៅឋាន និងថ្នាំកសិកម្មសម្រាប់សុខភាពសាធារណៈរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល(មាត្រា២៨)។

២-ប្រកាសរួមស្តីពីគោលការណ៍ណែនាំស្តីពីការតម្រូវបមណីយនិងវិធានសុវត្ថិភាពសម្រាប់ប្រតិបត្តិការលាយផ្សំ ការវេចខ្ចប់ និងការវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល(មាត្រា៣១)។

៣-ប្រកាសរួមស្តីពីគោលការណ៍ណែនាំសម្រាប់ការធ្វើសន្និធិថ្នាំកសិកម្មរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន(មាត្រា៣២)។

៤-ប្រកាសស្តីពីគោលការណ៍ណែនាំស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម ការបោះចោលសំណល់ពីការប្រើប្រាស់ថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្មរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន(មាត្រា៤៣)។

៥-ប្រកាសរួមស្តីពីវិធានសម្រាប់ការបំផ្លាញចោលថ្នាំកសិកម្មរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន(មាត្រា៤៧)។

៦-ប្រកាសរួមស្តីពីកម្រៃសេវាកម្មតាមប្រភេទនីមួយៗរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(មាត្រា៨៨)។

៧-ប្រកាសរួមស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចថ្នាំកសិកម្មនិងជីកសិកម្ម របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(មាត្រា៩៤)។

គ-ប្រកាសរបស់ក្រសួង៖

- ១- ប្រកាសស្តីពីបញ្ជីថ្នាំកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា(មាត្រា ៩)។
- ២- ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់សំណាកថ្នាំកសិកម្ម(មាត្រា ១៣) ។
- ៣- ប្រកាសស្តីពីពិធីសារបច្ចេកទេសសាកល្បងដីប្រសិទ្ធភាពនៃថ្នាំកសិកម្ម(មាត្រា ១៤) ។
- ៤- ប្រកាសស្តីពីនីតិវិធីនិងការតម្រូវបមណីយសម្រាប់ការចុះបញ្ជីថ្នាំកសិកម្ម(មាត្រា ២១)។
- ៥- ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាននិងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម(មាត្រា២៥)។
- ៦- ប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងថ្នាំកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម (មាត្រា៤០)។
- ៧- ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់សំណាកដីកសិកម្ម (មាត្រា៥៥)។
- ៨- ប្រកាសស្តីពីពិធីសារបច្ចេកទេសសាកល្បងដីប្រសិទ្ធភាពនៃដីកសិកម្ម (មាត្រា៥៦)។
- ៩-ប្រកាសស្តីពីនីតិវិធីនិងការតម្រូវបមណីយសម្រាប់ការចុះបញ្ជីដីកសិកម្ម (មាត្រា៦៣)។
- ១០-ប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងដីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម (មាត្រា៧៥)។
- ១១-ប្រកាសស្តីពីគំរូសៀវភៅកំណត់ត្រាពាណិជ្ជកម្មថ្នាំកសិកម្មនិងដីកសិកម្ម (មាត្រា៨២)។
- ១២-ប្រកាសស្តីពីនីតិវិធីនិងការតម្រូវសម្រាប់ផ្តល់ការទទួលស្គាល់បុគ្គលិកបច្ចេកទេស អ្នកស្រាវជ្រាវ និងមន្ទីរពិសោធន៍វិភាគថ្នាំកសិកម្មឬដីកសិកម្ម (មាត្រា៨៧)។
- ១៣-ប្រកាសស្តីពីនីតិវិធីនៃការធ្វើការត្រួតពិនិត្យដើមគ្រា និងការផ្តល់សុពលភាពចរាចរថ្នាំកសិកម្មនិងដីកសិកម្ម (មាត្រា៩២)។
- ១៤-ប្រកាសស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចថ្នាំកសិកម្មនិងដីកសិកម្ម (មាត្រា១០០)។
- ១៥-ប្រកាសស្តីពីនីតិវិធីនិងសិទ្ធិពិន័យអន្តរកាលលើបទល្មើស (មាត្រា១០៣)។

ឃ-សរុបបទដ្ឋានគតិយុត្ត៖

១- អនុក្រឹត្យ	៖ ០២
២- លិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល	៖ ០១
៣- ប្រកាសរួម	៖ ០៧
៤- ប្រកាស	៖ ១៥
សរុប	៖ ២៥ បទដ្ឋានគតិយុត្ត

